



**អាន និងរៀន
ដើម្បីកសាងអនាគត**



របាយការណ៍សកម្មភាពប្រចាំឆ្នាំ ២០២១

មាតិកា

សាររបស់ក្រុមការងារអង្គការស៊ីប៉ា

អំពីអង្គការស៊ីប៉ា

កម្មវិធីបណ្តុះបណ្តាលវិស័យសាធារណៈ

កម្មវិធីអំណានសម្រាប់ទាំងអស់គ្នា

កម្មវិធីអភិវឌ្ឍយុវជន

កម្មវិធីបោះពុម្ពផ្សាយ

ព្រឹត្តិការណ៍សំខាន់ៗ

សកម្មភាពអប់រំផ្សេងៗ ក្រៅពីសៀវភៅ

ដៃគូរបស់យើង

សង្ខេបចំណាយប្រចាំឆ្នាំ ២០២១

ផែនការសម្រាប់ឆ្នាំ ២០២២

៣

៤

៦

៨

១៤

១៧

២០

២២

២៤

២៥

២៦



សាររបស់ក្រុមការងារអង្គការស៊ីប៉ា

ឆ្នាំ២០២១មានការផ្លាស់ប្តូរនិងភាពមិនទៀងទាត់ជាច្រើន។ ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដែលនាំឱ្យមានការបិទសាលារៀន ទូទាំងប្រទេសចាប់ពីខែមីនា បានជះឥទ្ធិពលដល់ប្រជាជនកម្ពុជា និងជាពិសេសលើក្រុមប្រជាជនដែលកំពុងស្ថិតក្នុងស្ថានភាព ប្រឈមស្រាប់ ដែលជាក្រុមគោលដៅក្នុងគម្រោងរបស់អង្គការស៊ីប៉ា។ ការបិទសាលាទូទាំងប្រទេសនៅខែមីនាឆ្នាំ២០២១ បានជះ ផលប៉ះពាល់ដល់សិស្សានុសិស្សជាង ៣លាននាក់ ដែលធ្វើឱ្យដំណើរការនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាមានភាពអាក់អន់។

ក្រុមការងាររបស់អង្គការស៊ីប៉ា បានខិតខំធ្វើយ៉ាងណាបន្តអនុវត្តសកម្មភាពដល់ក្រុមប្រជាជនងាយរងគ្រោះតាមដែលអាចធ្វើបាន និងគោរពទៅតាមវិធានការសុវត្ថិភាពសុខភាព។ យើងបានកែសម្រួលសកម្មភាពមួយចំនួន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ ស្តែង។ ដើម្បីផ្តល់ឱ្យសហគមន៍ទទួលបានទទួលបានសៀវភៅជាអចិន្ត្រៃយ៍ ក្រុមការងារយើងបានបង្កើតស្តុកអំណានជាច្រើន នៅក្នុងភូមិគោលដៅ ដោយមានជំនួយពីអ្នកស្ម័គ្រចិត្តសហគមន៍។

យើងក៏មានមោទនភាពក្នុងការដាក់ឱ្យដំណើរការបណ្តាលវិស័យចល័តថ្មី២ក្នុងឆ្នាំ២០២១នេះ ដើម្បីបំពេញតម្រូវការដល់ក្រុមប្រជាជន ក្រីក្រ។ បណ្តាលវិស័យម៉ាកទីនីបានចាប់ផ្តើមចរចរនៅតំបន់អនាធិបតេយ្យនៃរាជធានីភ្នំពេញ និងបណ្តាលវិស័យម៉ាកកង់ប៊ីថ្មីដែល ជំនួសឱ្យបណ្តាលវិស័យចល័តម៉ូតូ បានធ្វើសកម្មភាពក្នុងសហគមន៍នៅខេត្តរតនគិរី។ ដូច្នេះហើយ យើងបានឆ្លៀតឱកាសនាំយក បណ្តាលវិស័យម៉ូតូ ដើម្បីចូលរួមជាមួយបណ្តាលវិស័យទូក ដែលធ្វើសកម្មភាពជាមួយសហគមន៍បឹងទន្លេសាប។

លើសពីនេះទៅទៀត យើងក៏បានបន្តពង្រឹងកម្មវិធីបណ្តាលវិស័យក្នុងរោងចក្រកាត់ដេរ និងពន្ធនាគារដែរ។ ក្នុងខែកញ្ញា ឆ្នាំ២០២១ យើងបានបញ្ចប់ដំណាក់កាលទីពីរនៃគម្រោងកម្មវិធីបណ្តាលវិស័យក្នុងរោងចក្រកាត់ដេរ។ រោងចក្រចំនួន៣២ បានសហការជាមួយ អង្គការស៊ីប៉ាក្នុងរយៈពេលប្រាំមួយឆ្នាំនេះ ហើយ ២៦រោងចក្រនឹងបន្តផ្តល់សេវាបណ្តាលវិស័យដល់កម្មករនៅក្នុងក្រុមហ៊ុនរបស់ ពួកគេ។ ចំពោះកម្មវិធីបណ្តាលវិស័យក្នុងពន្ធនាគារវិញ ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩បានជះឥទ្ធិពលដល់ការបន្តដំណើរការ កម្មវិធី។ ទោះបីជាសកម្មភាពមួយចំនួនត្រូវផ្អាកមួយរយៈក៏បណ្តាលវិស័យទាំង២៧នៅតែបន្តបើកដំណើរការផ្តល់សេវាអប់រំដល់ ជនជាប់ឃុំ។ ចំណែកថ្នាក់អក្ខរកម្មវិញបានបើកក្នុងពន្ធនាគារចំនួន៤ និងផ្តល់អត្ថប្រយោជន៍ដល់ជនជាប់ឃុំចំនួន ៩៤នាក់។

នៅខែតុលា ឆ្នាំ២០២១ យើងបានចាប់ផ្តើមអនុវត្តគម្រោងថ្មីរយៈពេល៣ឆ្នាំគឺ គម្រោងលើកស្ទួយលទ្ធភាពទទួលបានការងារ របស់យុវជនកម្ពុជា នៅក្នុងបរិបទក្រោយជំងឺកូវីដ១៩។ គម្រោងនេះមានគោលបំណងចូលរួមចំណែកក្នុងការលើកស្ទួយ លទ្ធភាពទទួលបានការងារ និងភាពជាពលរដ្ឋសកម្មរបស់យុវជនកម្ពុជានៅមូលដ្ឋាន។ បន្ទាប់ពីសាកល្បងគម្រោងក្នុងកម្មវិធី ពង្រឹងសមត្ថភាពយុវជនដោយជោគជ័យ គ្រឹះស្ថានមធ្យមសិក្សាចំនួន ១៥ ក្នុងខេត្តចំនួន ១៤ នឹងត្រូវបំពាក់បណ្តាលវិស័យដែល មានឯកសារថ្មីៗ និងគ្រប់គ្រងដោយកុំព្យូទ័រ និងមានបន្ទប់បូកន្លែងបំពាក់ដោយឧបករណ៍ឌីជីថលដែលរៀបចំដោយអង្គការដៃគូ **Passerelles numérique** សម្រាប់តម្រង់ទិសសិក្សា និងវិជ្ជាជីវៈដល់យុវជន ដែលនឹងក្លាយជាបណ្តាញស្នូលមួយដើម្បីពង្រីក បន្ថែមទៅទៀតនាពេលអនាគត។ ទន្ទឹមនឹងនេះ យើងនឹងពង្រឹងក្លឹបយុវជន ដោយដំឡើងកន្លែងមួយបំពាក់ដោយឧបករណ៍ ឌីជីថលនៅទីនោះ។ យើងនឹងរចនាឧបករណ៍ថ្មីៗសម្រាប់ជាជំនួយដល់ការអភិវឌ្ឍខ្លួន និងការតម្រង់ទិសវិជ្ជាជីវៈ ដែលបង្កើត និងផ្សព្វផ្សាយជាទម្រង់សៀវភៅ និងជាទម្រង់ឌីជីថលឆ្លើយតបទៅនឹងតម្រូវការយុវជនកម្ពុជា។

នៅឆ្នាំ ២០២២ អង្គការស៊ីប៉ានឹងប្តេជ្ញាបន្តគាំទ្រការសិក្សាដល់សិស្សរាប់ពាន់នាក់ដែលអាក់ខានមិនបានរៀនសូត្រពេញលេញ ក្នុងឆ្នាំសិក្សារបស់ពួកគេ។ ស៊ីប៉ាសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះមិត្តរួមការងារ ដៃគូ និងម្ចាស់ជំនួយ ដែលក្នុងគ្រាលំបាក នេះ នៅតែបន្តផ្តល់ការគាំទ្រដល់ពួកយើងដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

ក្រុមការងារអង្គការស៊ីប៉ា

អំពីអង្គការស៊ីប៉ា

អាន និងរៀនដើម្បីកសាងអនាគត

អង្គការស៊ីប៉ាគឺជាអង្គការសាមគ្គីភាពអន្តរជាតិ ដែលផ្ដោតសកម្មភាពលើវិស័យអប់រំនៅកម្ពុជាចាប់ពីឆ្នាំ១៩៩១មក។ អង្គការស៊ីប៉ារួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងអនត្តរភាព និងចូលរួមអភិវឌ្ឍវិស័យអំណានសម្រាប់ទាំងអស់គ្នា តាមរយៈការពង្រឹងបណ្តាញបណ្តាលវិជ្ជាជីវៈចល័តនិងអចល័ត នៅតាមសាលារៀន សហគមន៍ មន្ទីរពេទ្យ រោងចក្រ និងពន្ធនាគារជាដើម។ ដោយមានកិច្ចសហការយ៉ាងល្អជាមួយ ក្រសួងអប់រំយុវជននិងកីឡា អាជ្ញាធរមូលដ្ឋាន និងសហគមន៍ អង្គការស៊ីប៉ាបានផ្សព្វផ្សាយ និងចែកចាយសៀវភៅទូទាំងប្រទេសតាមរយៈកម្មវិធីជាច្រើន។

លើសពីនេះ ដោយឃើញភាពទន់ខ្សោយនៃវិស័យបោះពុម្ពផ្សាយនៅកម្ពុជា និងកង្វះខាតសៀវភៅអានជាភាសាខ្មែរ បេសកកម្មរបស់អង្គការស៊ីប៉ាបានពង្រីកនៅឆ្នាំ២០០១ ដោយបង្កើតកម្មវិធីបោះពុម្ពផ្សាយសៀវភៅជាភាសាខ្មែរសម្រាប់កុមារ យុវវ័យ និង មនុស្សពេញវ័យ។ អង្គការស៊ីប៉ាកំពុងរួមចំណែកយ៉ាងសកម្មដល់ការលើកកម្ពស់លទ្ធភាពទទួលបានចំណេះដឹង ការអប់រំ និងជួយដល់កុមារក្នុងការរៀនអក្សរនៅក្នុងបរិបទនៃកម្ពុជាដែលមានអនត្តរភាពជិត២០%។



អំណានសម្រាប់ទាំងអស់គ្នា

- រថយន្តបណ្តាលវិជ្ជាជីវៈចល័តចំនួន១៤ធ្វើសកម្មភាពនៅតាមទីតាំងចំនួន ១០៣ ក្នុងរាជធានីខេត្តចំនួន៧ ៖ ដោយមានរថយន្តបណ្តាលវិជ្ជាជីវៈចល័តចំនួន៩ បណ្តាលវិជ្ជាជីវៈមុខកំណើតចំនួន៣ បណ្តាលវិជ្ជាជីវៈកាណូតចំនួន១ និង បណ្តាលវិជ្ជាជីវៈម៉ូតូចំនួន១
- បណ្តាលវិជ្ជាជីវៈចំនួន ២៧ ត្រូវបានផ្តល់ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅក្នុង ២៥ ខេត្តក្រុង
- បណ្តាលវិជ្ជាជីវៈសហគមន៍ចំនួន ១៧ នៅក្នុងខេត្តចំនួន ៣
- ជ្រុងអំណាននៅតាមមន្ទីរពេទ្យចំនួន ១៩ នៅក្នុងខេត្តចំនួន១៨ រួមទាំងក្នុងរាជធានីភ្នំពេញ
- បណ្តាលវិជ្ជាជីវៈមណ្ឌលសិក្សាសម្រាប់កម្មករកម្មការិនីរោងចក្រកាត់ដេរចំនួន ២៦ កំពុងដំណើរការក្នុងខេត្តចំនួន៩ រួមទាំងរាជធានីភ្នំពេញ
- ស្តុកអំណានចំនួន៣៥ ដែលគ្រប់គ្រងដោយអ្នកស្ម័គ្រចិត្តសហគមន៍

បណ្តាលវិជ្ជាជីវៈសាលារៀន

- មត្តេយ្យសហគមន៍ចំនួន ៣២ នៅក្នុងខេត្តចំនួន៦
- បណ្តាលវិជ្ជាជីវៈសាលារៀនមានចំនួន ៣០៧ នៅទូទាំង២៥ខេត្តក្រុង
- បណ្តាលវិជ្ជាជីវៈមធ្យមសិក្សាចំនួន៩ នៅក្នុងខេត្តចំនួន៩

កម្មវិធីការងារស្ម័គ្រចិត្តរបស់យុវជនដើម្បីការអភិវឌ្ឍសហគមន៍

- ក្លឹបយុវជនចំនួន២៥កំពុងធ្វើសកម្មភាពក្នុងឃុំចំនួន២០ នៃខេត្តព្រៃវែង និងក្រចេះ
- បណ្តាលវិជ្ជាជីវៈមណ្ឌលតម្រង់ទិសវិជ្ជាជីវៈចំនួន ៣ នៅក្នុង ៣ ខេត្ត
- ស្តុកអំណានចំនួន៣៣ ដែលគ្រប់គ្រងដោយយុវជនស្ម័គ្រចិត្ត

កម្មវិធីបោះពុម្ពផ្សាយ

- សៀវភៅ ៣លាន ១សែនក្បាលចាប់ពីឆ្នាំ២០០១
- សៀវភៅថ្មីចំនួន ២៤ ចំណងជើងក្នុងឆ្នាំ២០២១ ដែលសរុបមាន២៤៤ ចំណងជើងចាប់ពីឆ្នាំ២០០១
- វគ្គបណ្តុះបណ្តាលចំនួន៨០ចាប់ពីឆ្នាំ២០០៤មក

៣៩ ឆ្នាំ

បុគ្គលិកខ្មែរសរុប
ចំនួន ៥៧ នាក់

ចក្ខុវិស័យ

បន្ទាប់ពីសង្គ្រាមជាច្រើនទសវត្សមក សង្គមកម្ពុជាត្រូវការពលរដ្ឋប្រកបដោយ ចំណេះដឹង។ ការអប់រំជាកត្តាចាំបាច់ សម្រាប់កសាងអនាគត។

គ្របដណ្តប់ទូទាំងប្រទេស

២៥ រាជធានី
ខេត្ត

បេសកកម្ម

ចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា ជាពិសេសសម្រាប់ប្រជាជនដែល គ្មានឱកាស តាមរយៈការផ្សព្វផ្សាយការអាន និងវិធីដទៃទៀតក្នុងការទទួលបានចំណេះដឹង និងការអប់រំ។

អ្នកទទួលបាន

+៣២៦ ០០០ នាក់
តាមរយៈ **៥៨០** មណ្ឌល

គុណតម្លៃ

- ឯករាជ្យ
- តម្លាភាព
- គោរពបុគ្គល និងវប្បធម៌ចម្រុះ
- ការផ្ទេរចំណេះដឹង
- នវានុវត្តន៍
- ស្វយ័តភាព

សកម្មភាពរបស់អង្គការស៊ីប៉ាចែកជា៤កម្មវិធីសំខាន់ៗ ៖



កម្មវិធីបណ្តុះបណ្តាលយុវជន



កម្មវិធីអំណានសម្រាប់ទាំងអស់គ្នា



កម្មវិធីគាំទ្រការងារស្ម័គ្រចិត្តរបស់យុវជនដើម្បីអភិវឌ្ឍសហគមន៍



កម្មវិធីបោះពុម្ពផ្សាយ



កម្មវិធីរបស់យើងចូលរួមជាចម្បងដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិចំនួន៣គឺ ៖

- ៤ - ការអប់រំប្រកបដោយគុណភាព
- ១០ - កាត់បន្ថយវិសមភាព
- ១៧ - ភាពជាដៃគូដើម្បីសម្រេចគោលដៅ

យើងក៏បានចូលរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផ្សេងទៀតដែរ តាមរយៈកម្មវិធីផ្សេងៗរួមមាន ៖

- ៣ - សុខភាព និងសុខុមាលភាពមាំមួន (តាមរយៈកម្មវិធីអប់រំស្តីពីសុខភាព)
- ៥ - សមភាពយេនឌ័រ (កម្មវិធីគាំទ្រការងារស្ម័គ្រចិត្តរបស់យុវជន និងកម្មវិធីអប់រំស្តីពីស្តីម)
- ៨ - ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (កម្មវិធីបណ្តុះបណ្តាលយុវជនក្នុងរោងចក្រ)
- ១៥ - ជីវិតលើដី (តាមរយៈកម្មវិធីអប់រំស្តីពីបរិស្ថាន)
- ១៦ - សន្តិភាព យុត្តិធម៌ និងពង្រឹងស្ថាប័នដៃគូ (កម្មវិធីបណ្តុះបណ្តាលយុវជនក្នុងពន្ធនាគារ)

អង្គការស៊ីប៉ាសម្រេចយក គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ជាសូចនាករក្នុងសកម្មភាពរបស់ខ្លួន។

គាំទ្រការអនុវត្តគោលនយោបាយជាតិសម្រាប់
អភិវឌ្ឍបណ្ណាល័យសាលារៀននៅកម្រិត
មត្តេយ្យ និងបឋមសិក្សា។



ផលប៉ះពាល់នៃជំងឺឆ្លងកូវីដ១៩

ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការបិទសាលារៀនស្ទើរតែ
ពេញមួយឆ្នាំ ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអនុវត្តគម្រោង
របស់យើង និងវិធានដល់ការសិក្សារបស់កុមារជាច្រើនលាន
នាក់។ ទោះបីជាស្ថានភាពលំបាកនេះបានជះផលប៉ះពាល់ដល់
សកម្មភាពអង្គការស៊ីប៉ាក៍ដោយ យើងនៅតែបន្តធ្វើយ៉ាងណា
អនុវត្ត និងបង្កើតសកម្មភាពថ្មីៗនៅក្នុងគម្រោងនីមួយៗដើម្បី
សម្របទៅតាមតម្រូវការរបស់សិស្សានុសិស្ស។

កម្មវិធីបណ្ណាល័យ សាលារៀន



មត្តេយ្យសិក្សា និងបឋមសិក្សា

មត្តេយ្យសិក្សា ៖ គ្រូងអំណាន និងការបណ្តុះបណ្តាល

បរិបទ ៖ បច្ចុប្បន្ននៅកម្ពុជា កុមារអាយុពី៣ទៅ៥ឆ្នាំ មានត្រឹមតែ ២៣% ប៉ុណ្ណោះដែលបានចុះឈ្មោះចូលរៀនកម្មវិធីសិក្សាថ្នាក់ដំបូង ចំណែកឯសាលាមត្តេយ្យសហគមន៍វិញក៏មានតិចនៅឡើយ។ ជាការពិតណាស់សាលាមត្តេយ្យជាច្រើនគឺជាសាលាមត្តេយ្យសហគមន៍ ដែលគ្រប់គ្រងដោយអាណាព្យាបាល និងក្រុមប្រឹក្សាឃុំសង្កាត់ ហើយកំពុងជួបប្រទះនូវកង្វះសម្ភារៈ។ គ្រូមត្តេយ្យសិក្សាក៏មិនបានទទួលវគ្គបណ្តុះបណ្តាលគ្រប់គ្រាន់ បើទោះបីជាការងាររបស់ពួកគាត់មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងបណ្តុះការអានរបស់កុមារក៏ដោយ។

នៅចន្លោះឆ្នាំ ២០១២ និង ២០២១ អង្គការស៊ីប៉ាបានរៀបចំគ្រូងអំណានចំនួន៣២ និងបណ្តុះបណ្តាលមន្ត្រីអប់រំក្នុងមត្តេយ្យសហគមន៍ចំនួន៥០នាក់ ក្នុងខេត្តចំនួន៧ ដើម្បីជំរុញឱ្យមានសកម្មភាពអំណាន

ដំបូងក្នុងកម្មវិធីសិក្សាថ្នាក់ដំបូង។ នៅឆ្នាំ២០២១ យើងបានរៀបចំគ្រូងបណ្តាលវ័យចំនួន៩ នៅសាលាមត្តេយ្យដែលមានទីតាំងនៅជុំវិញតំបន់អនាធិបតេយ្យនៃរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប។

ក្រុមបណ្តុះបណ្តាលរួចរាល់របស់អង្គការស៊ីប៉ាបានចែកសៀវភៅកុមារម៉ុនតេស្ត្រី (២០១៩) ដែលជាសៀវភៅលំហាត់ ចំនួន ១៥០ប្រអប់ ដល់សិស្សានុសិស្សនៅភូមិគោលដៅនៃបណ្តាលវ័យកណ្តាលក្នុងខេត្តកំពង់ឆ្នាំង និង ១០០ប្រអប់ដល់សាលាមត្តេយ្យសហគមន៍ ដើម្បីឱ្យពួកគេរៀនពីអក្សរខ្មែរ និងលេខនិមិត្ត។

បឋមសិក្សា ៖ ការសាងសង់អាគារសិក្សា បណ្តាលវ័យ និងការបណ្តុះបណ្តាល

បរិបទ ៖ នៅឆ្នាំ ១៩៩៣ អង្គការស៊ីប៉ាបានចាប់ផ្តើមកម្មវិធីបណ្តាលវ័យសាលារៀន ដោយសហការជាមួយក្រសួងអប់រំ យុវជននិងកីឡាតាមរយៈប័ណ្ណសកម្មភាពគឺ ៖ អភិវឌ្ឍបណ្តាញបណ្តាលវ័យចំនួន៣០០ នៅសាលាបឋមសិក្សា ផ្តល់ជំនួយបង្រៀនបច្ចេកទេសដល់បណ្តាលវ័យសាលារៀន និងចុងក្រោយ ផ្តល់ការបណ្តុះបណ្តាលដល់បណ្តាញរក្សា។ គម្រោងនេះបានអភិវឌ្ឍ និងរីកចម្រើន រហូតឈានទៅដល់ការធ្វើស្ថាប័នការបន្តនិយកម្មនៃកម្មវិធីនេះ ទៅកម្រិតថ្នាក់ជាតិ។

ចំពោះឆ្នាំ២០១៩ និង២០២១ អង្គការស៊ីប៉ាមានគម្រោងផ្តល់សៀវភៅចំនួន១០០ក្បាលក្នុងមួយបណ្តាលវ័យ សម្រាប់បណ្តាញបណ្តាលវ័យទាំង៣០០ ដើម្បីឱ្យបណ្តាលវ័យទាំងនេះមានសៀវភៅថ្មីព្រមទាំងលើកទឹកចិត្តបណ្តាញរក្សា បន្ថែមក្រុមសៀវភៅក្នុងបណ្តាលវ័យនិងជាពិសេសបំពេញតម្រូវការដល់អ្នកអាន។ ដោយមានការគាំទ្រពីម្ចាស់ជំនួយជាច្រើន ដែលសរុបមក យើងបានផ្តល់សៀវភៅដល់សាលាចំនួន ១៩១ ចាប់តាំងពីឆ្នាំ២០១៩មក។ នៅឆ្នាំ២០២១ ការចែកចាយសៀវភៅត្រូវបានពន្យារពេលដោយសារការបិទសាលារៀន ហើយអង្គការស៊ីប៉ានឹងបន្តផ្តល់សៀវភៅដល់បណ្តាលវ័យចំនួន១១០ បន្ថែមទៀតសម្រាប់ឆ្នាំ២០២២។

យើងបន្តសាងសង់អាគារសិក្សានៅតាមតំបន់ដាច់ស្រយាលនៅកម្ពុជា។ នៅខែតុលា ឆ្នាំ២០២១នេះ អង្គការស៊ីប៉ាបានបញ្ចប់ការសាងសង់អាគារសិក្សាថ្មី១ខ្នងដែលមាន៥បន្ទប់ និងបណ្តាលវ័យនៅសាលាបឋមសិក្សាព្រៃពាយក្នុងខេត្តកំពត។ សរុបមក ក្នុងចន្លោះឆ្នាំ២០១៦ ដល់២០២១ អង្គការស៊ីប៉ាបានសាងសង់អាគារសិក្សាចំនួន៣៨ខ្នង។

៣២ គ្រូងអំណាន

នៅក្នុង
មត្តេយ្យសហគមន៍
 ចាប់តាំងពីឆ្នាំ២០១២

៣៨ អាគារសិក្សា

ចាប់ពីឆ្នាំ១៩៩៦

សរុប
៣០៧ បណ្តាលវ័យ
 ក្នុងសាលា បឋមសិក្សា

ជួយដល់ជនគ្មានឱកាសឱ្យមានទម្លាប់អាន ដោយ
ពង្រីកឱកាសទទួលបានសៀវភៅអាន និងព័ត៌មាន
ដែលជាកត្តាចាំបាច់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។



កម្មវិធីអំណាន សម្រាប់ទាំងអស់គ្នា



ការអប់រំបរិយាបន្ន

បរិបទ ៖ ស៊ីប៉ាចូលរួមចំណែកលើកកម្ពស់ការអប់រំបរិយាបន្ន ដើម្បីកាត់បន្ថយឧបសគ្គក្នុងការរៀននិងលើកទឹកចិត្តឱ្យមានការចូលរួមរបស់សិស្សទាំងអស់ រួមទាំងជនដែលមានពិការភាពនិងមានបញ្ហាភាសា។ នៅឆ្នាំ២០១៨ អង្គការស៊ីប៉ាបានសហការជាមួយអង្គការយូនីសេហ្វនៅកម្ពុជា (UNICEF) ដើម្បីចូលរួមផ្លាស់ប្តូរឥរិយាបថរបស់មនុស្សទូទៅចំពោះអ្នករស់នៅជាមួយពិការភាព ព្រមទាំងផ្សព្វផ្សាយការអប់រំបរិយាបន្នក្នុងសង្គម។ តាមរយៈគម្រោងនេះ កុមារចំនួន ៦ ០០០នាក់ និងមនុស្សពេញវ័យចំនួន៦៣៥នាក់នៅក្នុងភូមិចំនួន ១១៥បានរៀនអំពីឧបសគ្គដែលអ្នករស់នៅជាមួយពិការភាពជួបប្រទះជារៀងរាល់ថ្ងៃ និងស្វែងរកដំណោះស្រាយក្នុងការផ្សព្វផ្សាយការអប់រំបរិយាបន្ន។

នៅឆ្នាំ២០២១ ស្របតាមក្របខ័ណ្ឌនៃកិច្ចសហការរវាងអង្គការស៊ីប៉ានិងអង្គការយូនីសេហ្វកម្ពុជា យើងបានបន្តលើកកម្ពស់ការអប់រំបរិយាបន្ន ដោយផលិតវីដេអូ និងសម្ភារៈអប់រំ ដោយណែនាំកម្មវិធីអប់រំពហុភាសាទំពួន និងចារឹក។

១. កញ្ចប់សម្ភារៈការអប់រំបរិយាបន្ន ៖ ឧបករណ៍អប់រំបរិយាបន្នចំនួន៦០ រួមមានសម្ភារៈសិក្សាចំនួន៤០ និងសៀវភៅចំនួន ២៦ចំណងជើង។

- វគ្គតម្រង់ទិសស្តីពីការប្រើប្រាស់សម្ភារៈអប់រំបរិយាបន្ន



នៅក្នុងគម្រោងការអប់រំបរិយាបន្ន យើងបានបង្កើតវីដេអូអប់រំជាច្រើនប្រភេទសម្រាប់ក្មេងៗដែលមាននិងគ្មានពិការភាពដើម្បីលេងជាមួយគ្នាបាន។ តាមរយៈវីដេអូទាំងនេះ កុមារមិនត្រឹមតែអាចលេងប៉ុណ្ណោះទេ ថែមទាំងអាចរៀនអ្វីថ្មីៗ ដូចជាការបង្កើតមិត្តភាពនិងសាមគ្គីភាពទៀតផង។

ប៊ិច វិច្ឆិកា
ជំនួយការបណ្តុះបណ្តាលនៅស៊ីប៉ា

ក្នុងខេត្តចំនួន៥ និងការបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការប្រើប្រាស់ឧបករណ៍សិក្សាជាមួយនាយកប្រតិបត្តិ និងនាយកដ្ឋានអប់រំពិសេសចំនួន៨រូប និងនាយកប្រតិបត្តិចំនួន៤នាក់ដែលមកពីវិទ្យាស្ថានជាតិអប់រំពិសេស។

- វគ្គបណ្តុះបណ្តាលចំនួន៤សម្រាប់បណ្តុះបណ្តាលនៅវិទ្យាល័យអប់រំពិសេសចំនួន៥ (ពីរកន្លែងនៅភ្នំពេញ មួយកន្លែងនៅកំពង់ចាម មួយកន្លែងនៅសៀមរាប និងមួយកន្លែងទៀតនៅបាត់ដំបង)។

២. សម្ភារៈសិក្សាពហុភាសា ៖ សម្ភារៈសិក្សាពហុភាសាចំនួន៨៦កញ្ចប់ ហើយប្រគល់ជូនមន្ទីរអប់រំខេត្តតនគិរីចំនួន៣៤កញ្ចប់។

៣. សៀវភៅពិភពលោក ទំពួននិងខ្មែរ និង ចារឹកនិងខ្មែរ ៖ សម្រាប់កុមារថ្នាក់បឋមសិក្សានៃជនជាតិភាគតិចទាំងពីរនេះ។ សិក្ខាសាលាតម្រង់ទិសត្រូវបានរៀបចំឡើងសម្រាប់សាលាខ្មែរ-ទំពួនចំនួន ៣៤ ក្នុងខេត្តតនគិរី។

- សៀវភៅរឿងខ្មែរ-ទំពួន ចំនួន ៤ ០០០ច្បាប់ ត្រូវបានបោះពុម្ព។ សិស្សគ្រប់រូបដែលកំពុងសិក្សានៅសាលាពហុភាសានឹងទទួលបានមួយច្បាប់។
- សៀវភៅខ្មែរ-ចារឹក នឹងត្រូវបោះពុម្ពនិងចែកចាយនៅដើមឆ្នាំ២០២២។

ឧបករណ៍
អប់រំបរិយាបន្ន ៦០

គ្រូបង្គោលសិក្សា
៣៩៤

ទទួលការបណ្តុះបណ្តាលអំពី
ការប្រើប្រាស់ឧបករណ៍

ឧបករណ៍
ពហុភាសា

សាលាពហុភាសាខ្មែរ-ទំពួន

៨៦

៣៤

ចូលរួមវគ្គតម្រង់ទិស
ស្តីពីពហុភាសា



បណ្ណាល័យចល័ត

បរិបទ ៖ ចាប់ពីឆ្នាំ២០០០ កម្មវិធីបណ្ណាល័យចល័តចាប់ផ្តើមដំណើរការ។ មកដល់ពេលនេះបណ្ណាល័យចល័តមានចំនួន១៤ រួមមានបណ្ណាល័យរថយន្តចំនួន៩ បណ្ណាល័យរ៉ឺម៉កចំនួន៣ បណ្ណាល័យកាណូតចំនួន១ និងបណ្ណាល័យម៉ូតូចំនួន១។ បណ្ណាល័យចល័តទាំង១៤ កំពុងធ្វើសកម្មភាពនៅតាមទីតាំងជាង១០៣ ជារៀងរាល់សប្តាហ៍នៅតាមខេត្តចំនួន៧នៅកម្ពុជា ដោយធ្វើសកម្មភាពអំណាន សំណេរ និងនាំយកសៀវភៅទៅឱ្យកុមារខ្ចី ព្រមទាំងផ្សព្វផ្សាយប្រធានបទអប់រំសំខាន់ៗ។

យើងមានសេចក្តីរីករាយ និងមានមោទនភាពដែលបានបើកដំណើរការបណ្ណាល័យចល័តថ្មីចំនួនពីរនៅឆ្នាំ២០២១ រួមមានបណ្ណាល័យរ៉ឺម៉កទីពីរសម្រាប់សហគមន៍នៅតំបន់សំណង់អនាធិបតេយ្យនៅភ្នំពេញ ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល Planète Enfants et Développement និងបណ្ណាល័យរ៉ឺម៉កដំបូងគេក្នុងខេត្តរតនគិរីដោយសហការជាមួយសមាគម RESPEK។

នៅឆ្នាំ២០២១ ទោះបីជាវិបត្តិជំងឺឆ្លងកូវីដ១៩បានជះផលប៉ះពាល់ដល់កម្មវិធីយើងទាំងអស់ក៏ដោយ ក៏ក្រុមបណ្ណាល័យចល័តរបស់អង្គការស៊ីប៉ាបានខិតខំគាំទ្រការសិក្សារបស់កុមារដើម្បីបញ្ចៀសការបោះបង់ការសិក្សាតាមរយៈថ្នាក់បំប៉ន និងបន្តសកម្មភាពអំណាននៅតាមសហគមន៍។ សកម្មភាពជាច្រើនត្រូវបានរៀបចំនៅតាមភូមិដោយផ្ទាល់ជាមួយប្រជាពលរដ្ឋជាក្រុមតូចៗ ត្រឹមតែ១០នាក់ក្នុងមួយក្រុម ស្របតាមវិធានការការពារសុខភាពសុខភាព។ ក្រុមរបស់យើងបានរៀបចំសកម្មភាពអប់រំ និងថ្នាក់បំប៉នរៀងរាល់សប្តាហ៍ដល់សិស្សបឋមសិក្សា និងអនុវិទ្យាល័យក្រោមមុខវិជ្ជាដូចជា ភាសាខ្មែរ និងគណិតវិទ្យា ស្របតាមកម្មវិធីសិក្សាថ្នាក់ជាតិ និងផ្តល់ការអប់រំដល់កុមារនៅតាមជនបទដែលពុំមានឧបករណ៍សម្រាប់រៀនតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះ ក្រុមបណ្ណាល័យចល័តបានរចនាឡែងអប់រំថ្មីៗជាភាសាខ្មែរ និងគណិតវិទ្យាសរុបចំនួន២០យកទៅផលិត និងសាកល្បងជាមួយកុមារនៅក្នុងសហគមន៍គោលដៅ។

បន្ថែមពីនេះទៅទៀត បណ្ណាល័យចល័តបានផ្តល់សៀវភៅម៉ុនតេស៊ូរី (២០១៩) ដល់សិស្សថ្នាក់ទី១ចំនួន៤៥០នាក់ នៅក្នុងសហគមន៍ដែលរងគ្រោះបំផុត ក្នុងខេត្តរតនគិរី និងកំពង់ឆ្នាំង (ជាខេត្តដែលបណ្ណាល័យចល័តអនុវត្តកម្មវិធី)។

ដើម្បីធានាបាននូវនិរន្តរភាពនៃសកម្មភាពអំណាន អង្គការស៊ីប៉ាបានរៀបចំស្តុកអំណាននៅតាមភូមិ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកស្ម័គ្រចិត្តសហគមន៍។ ស្តុកសៀវភៅចំនួន ៣៥ ដែលមានសៀវភៅសរុបចំនួន ១១ ៥៣១ ត្រូវបានដាក់ឱ្យប្រើប្រាស់ និងគ្រប់គ្រងដោយអ្នកភូមិស្ម័គ្រចិត្ត។ ក្រុមរបស់យើងបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការគ្រប់គ្រងសៀវភៅទាំងនេះ និងរបៀបនិទានរឿង ក៏ដូចជាការលើកកម្ពស់ការយល់ដឹងលើប្រធានបទផ្សេងៗដែរ។



“ ជារៀងរាល់សប្តាហ៍ ខ្ញុំតែងតែរង់ចាំបណ្ណាល័យចល័តរបស់ស៊ីប៉ាមកដល់ភូមិរបស់ខ្ញុំ ដើម្បីខ្ញុំអាចប្រគល់សៀវភៅ និងខ្ញុំសៀវភៅថ្មីៗ ខ្ញុំមានបងប្អូនពីរនាក់នៅផ្ទះ។ រាល់ពេលដែលខ្ញុំយកសៀវភៅថ្មីៗមកផ្ទះ ពួកគាត់តែងតែអានវាជានិច្ច។ ក្នុងចំណោមសកម្មភាពទាំងអស់ ខ្ញុំចូលចិត្តអំណានសេរីបំផុត។ ”

ហេង ស្រីនាថ

ថ្នាក់ទី៥ នៅសាលាបឋមសិក្សាទីត្រាវ នៅស្រុកកណ្តឹង នៃខេត្តតាកែវ

រថយន្តបណ្ណាល័យចល័ត



ម៉ូតូបណ្ណាល័យ
ចល័ត ១

បណ្ណាល័យរ៉ឺម៉ក



ចល័ត ៣

១០៣
ទីតាំង

បណ្ណាល័យកាណូត



ចល័ត ១

ស្តុកសៀវភៅ
៣៥
នៅក្នុងភូមិ

អ្នកទទួលផល



១៤ ៥០០នាក់



បណ្ណាល័យចល័តឯកទេស

ក្រុមការងារបណ្ណាល័យចល័តរបស់អង្គការស៊ីប៉ាបានរៀបចំវគ្គបង្កើនការយល់ដឹងអំពីប្រធានបទសំខាន់ៗ ៖ សុខភាពនិងអាហារូបត្ថម្ភ សុវត្ថិភាពចរាចរណ៍ ការអប់រំបរិយាបន្នសម្រាប់អ្នកមានពិការភាព យោគៈនិងសមាជិក បរិស្ថាន និងកម្មវិធីស្ទីម - វិទ្យាកម្មបច្ចេកវិទ្យា វិទ្យាសាស្ត្រ សិល្បៈ និងគណិតវិទ្យា។

បណ្ណាល័យចល័តចំនួនបួនធ្វើការលើប្រធានបទទាំងនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងបញ្ហាសង្គមក្នុងចំណោមកុមារ ក្មេងជំទង់ និងមនុស្សពេញវ័យ។ បន្ថែមពីលើសកម្មភាពអំណានសំណេរ និងកម្មវិធីខ្លីសង្ស័យនៅ បណ្ណាល័យចល័តទាំងបួននេះមានកម្មវិធីជាក់លាក់រៀងៗខ្លួន ៖

បណ្ណាល័យចល័ត «បរិស្ថាន» ចាប់ដំណើរការតាំងពីឆ្នាំ២០១៥ ដោយការគាំទ្រពីមូលនិធិ Luxembourg តាមរយៈមូលនិធិ Mo-saique ដើម្បីលើកកម្ពស់ការអាន និងលើកកម្ពស់ការយល់ដឹងពីបញ្ហាជាក់លាក់ទាក់ទងនឹងបរិស្ថាន។

បណ្ណាល័យចល័ត «ស្ទីម - STEAM» (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) បន្ថែមពីលើសកម្មភាពអាន បណ្ណាល័យចល័ត «ស្ទីម - STEAM» គឺជាកម្មវិធីប្រកបដោយភាពច្នៃប្រឌិតនៃបណ្ណាល័យចល័តដែលកំពុងចរាចរក្នុងរាជធានីភ្នំពេញ ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១៩ ដោយមានការគាំទ្រពីមូលនិធិ Antoine de Saint Exupéry pour la Jeunesse។

បណ្ណាល័យចល័ត «យោគៈ និងសមាជិក» ត្រូវបានបញ្ចូលក្នុងកម្មវិធីបណ្ណាល័យចល័ត តាមរយៈភាពជាដៃគូរវាងស៊ីប៉ា និងរោងចក្រកាត់ដេរ Sabrina ដើម្បីជួយលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារ និងយុវជននៅតំបន់ជនបទ តាមរយៈការអនុវត្តយោគៈ និងសមាជិក។

បណ្ណាល័យចល័ត «សុវត្ថិភាពចរាចរណ៍» គឺជាប្រភពដើមនៃគំនិតផ្តួចផ្តើមនៃភាពជាដៃគូរវាងអង្គការស៊ីប៉ា និង ក្រុមហ៊ុន TotalEnergies Cambodia ដើម្បីលើកកម្ពស់ការអាន និងបញ្ចៀបការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ បណ្ណាល័យចល័ត «សុវត្ថិភាពចរាចរណ៍» ដំណើរការនៅតាមភូមិ និងសាលារៀនគោលដៅ ដើម្បីជំរុញការអាន និងចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍។ នៅឆ្នាំ២០២១ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្លឹបយុវជន ដើម្បីដឹកនាំយុទ្ធនាការសុវត្ថិភាពចរាចរណ៍។

លើសពីនេះទៅទៀត ក្រុមការងាររបស់យើងបានរួមបញ្ចូលការយល់ដឹងអំពីអនាម័យ និងអាហារូបត្ថម្ភ ទៅក្នុងកម្មវិធីអំណាននីមួយៗ មុនពេលចាប់ផ្តើមសកម្មភាព ស្របតាមវិធានការការពារសុវត្ថិភាពសុខភាព។ ហើយគ្រួសារកម្មករឡឥដ្ឋ សហគមន៍រស់នៅតាមបឹងទន្លេសាប បានទទួលការអប់រំអំពីផែនការគ្រួសារ ហិង្សាក្នុងគ្រួសារ ការបំបៅកូនដោយទឹកដោះម្តាយ ការគ្រប់គ្រងលុយកាក់ និងប្រធានបទផ្សេងៗទៀត។



“ ខ្ញុំរីករាយណាស់ពេលកុមារនៅក្នុងសហគមន៍ដាច់ស្រយាល ដែលជួបការលំបាកក្នុងការទទួលបានសៀវភៅ មានឱកាសចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដែលដឹកនាំដោយក្រុមបណ្ណាល័យចល័តរបស់ស៊ីប៉ា។ ការលើកកម្ពស់ការអានមានសារៈសំខាន់ណាស់ ដែលទាមទារឱ្យមានការគាំទ្រពីគ្រូបង្គោលពាក់ព័ន្ធ ដើម្បីលើកទឹកចិត្តដល់សកម្មភាពចល័ត ដើម្បីបន្តបេសកកម្មពង្រឹងការអប់រំរបស់កុមារ។ ”

ខែម ថាន់
អ្នកសម្របសម្រួលកម្មវិធីបណ្ណាល័យចល័តនៅស៊ីប៉ា



បណ្តាល័យមណ្ឌលសិក្សាក្នុងរោងចក្រកាត់ដេរ

បរិបទ ៖ បច្ចុប្បន្នវិស័យរោងចក្រកាត់ដេរនៅកម្ពុជា មានកម្មករធ្វើការចំនួនប្រហែល ៧០០ ០០០នាក់ ក្នុងនោះកម្មកររោងចក្រចំនួន ៨៥% ជាស្ត្រីដែលមានវ័យក្រោម២៤ឆ្នាំ។ ដោយសារតែកង្វះខាតមធ្យោបាយអប់រំ ពួកគាត់មានកម្រិតអប់រំទាបណាស់ ហើយប្រហែល ២៥%នៃកម្មកររោងចក្រកាត់ដេរជាអនកូរជន។ ចាប់តាំងពីការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ក្នុងឆ្នាំ២០២០ និង២០២១ កម្មកររោងចក្រកាត់ដេរជាក្រុមមួយដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយរោងចក្រកាត់ដេរចំនួន២០៣បានបិទទ្វារ ធ្វើឱ្យកម្មករប្រហែល ១៥០ ០០០នាក់បាត់បង់ការងារ។

ចាប់តាំងពីឆ្នាំ២០១៣មក គោលបំណងរបស់គម្រោងបណ្តាល័យមណ្ឌលសិក្សានៅរោងចក្រកាត់ដេរគឺដើម្បី អភិវឌ្ឍទម្លាប់អាន លើកកម្ពស់អក្ខរកម្ម និងស្វ័យសិក្សារបស់កម្មករ តាមរយៈបណ្តាល័យមណ្ឌលសិក្សា នៅកន្លែងធ្វើការផ្ទាល់របស់ពួកគេ។ នៅឆ្នាំ ២០២១ គម្រោងនេះបានឈានដល់ការបញ្ចប់ដំណាក់កាលទី២ (ខែកក្កដា ២០១៨ ដល់ខែកញ្ញា២០២១) ក្រោមការគាំទ្រពី ភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD មូលនិធិ WEAVE our Future មូលនិធិ Pierre Bellon និងក្រុមហ៊ុនស្មាត។

ចាប់តាំងពីការចាប់ផ្តើមនៃគម្រោងនេះ បណ្តាល័យមណ្ឌលសិក្សាចំនួន៣២ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងរោងចក្រចំនួន៣២ ហើយរោងចក្រចំនួន២៦បានសម្រេចបន្តរក្សាដំណើរការបណ្តាល័យមណ្ឌលសិក្សាដោយឯករាជ្យ។ ដោយសារតែមានការបិទរោងចក្រ និងការសម្រេចរបស់អ្នកគ្រប់គ្រងរោងចក្រក្នុងការបញ្ឈប់សកម្មភាពបណ្តាល័យមណ្ឌលសិក្សាចំនួនបួនបានផ្អាកដំណើរការ។ កម្មករចំនួន ១២ ០០០នាក់ បានប្រើប្រាស់បណ្តាល័យមណ្ឌលសិក្សា និងទទួលបានការអប់រំផ្សេងៗ ពីអង្គការដៃគូរបស់យើងគឺ អង្គការនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (CWPD) និងដោយ

សកម្មភាពមិត្តអប់រំមិត្តក្នុងចំណោមកម្មកររោងចក្រដែរ។ ចំពោះថ្នាក់អក្ខរកម្មវិញ កម្មករសរុបជាង ៩០០នាក់បានចូលរួមក្នុងកម្មវិធីនេះ។

ស៊ីប៉ានឹងបន្តធ្វើការងារជាមួយរោងចក្រកាត់ដេរ ក្នុងនាមជាទីប្រឹក្សាបច្ចេកទេស ដើម្បីរក្សាដំណើរការបណ្តាល័យមណ្ឌលសិក្សា ៖

- ផ្តល់ការគាំទ្រដល់បណ្តាល័យមណ្ឌលសិក្សាថ្មីៗបំផុត ដូចជាបណ្តាល័យមណ្ឌលសិក្សាដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។
- ផ្តល់ជំនួយបច្ចេកទេសដល់បណ្តាល័យមណ្ឌលសិក្សាដែលជួបការលំបាកបំផុត ទាំងបណ្តាល័យមណ្ឌលសិក្សាចាស់ និងថ្មីៗ។
- ធ្វើអន្តរាគមន៍ដោយបណ្តាញរក្សាចល័តរបស់ស៊ីប៉ា ដើម្បីសហការរៀបចំការផ្សព្វផ្សាយសៀវភៅជាមួយក្រុមការងារបណ្តាល័យមណ្ឌលសិក្សានៅតាមរោងចក្រកាត់ដេរ។
- បណ្តាញរក្សាស៊ីប៉ានឹងធ្វើការជាមួយបណ្តាញរក្សានៃរោងចក្រដែលមានការលំបាកក្នុងការប្រើប្រាស់កម្មវិធីគ្រប់គ្រងបណ្តាល័យតាមកុំព្យូទ័រ ការជ្រើសរើសសៀវភៅ ការផ្សព្វផ្សាយផ្ទៀងផ្ទាត់សម្រាប់កូនៗជាមួយកម្មករ។



“ចាប់តាំងពីយើងបានសហការជាមួយស៊ីប៉ា យើងឃើញថាបុគ្គលិកពេញចិត្តបណ្តាល័យ ក៏ដូចជាថ្នាក់អក្ខរកម្មផងដែរ។ កម្មករជាច្រើនខ្ចីសៀវភៅ និងប្រើប្រាស់ចំណេះដឹងដែលពួកគេបានរៀន ដើម្បីជួយអប់រំកូនៗនៅផ្ទះ។”

អៀ សុខលី

អ្នកគ្រប់គ្រងធនធានមនុស្សនៃរោងចក្រ Top Summit

បណ្តាល័យចំនួន ២៦ សម្រាប់ កម្មករចំនួន ៧៥ ៧៨១

កម្មករ១២ ០០០នាក់ ប្រើប្រាស់ បណ្តាល័យសិក្សា

កម្មករចំនួន ៤៥ ០០០នាក់ ចូលរៀនវគ្គអប់រំផ្សេងៗ

ថ្នាក់អក្ខរកម្ម ចំនួន៩០០នាក់



បណ្ណាល័យក្នុងពន្ធនាគារ និងកម្មវិធីសមាហរណកម្មជនជាប់ឃុំ

បរិបទ ៖ បច្ចុប្បន្ន នៅកម្ពុជាមានទណ្ឌិតចំនួន ៣៧ ០០០នាក់ដែល ភាគច្រើនមកពីមជ្ឈដ្ឋានដែលជួបការលំបាក ឬមិនមានឱកាស ហើយ មានកម្រិតការអប់រំទាប (៣០% ទៅ ៤០% ខ្វះជំនាញមូលដ្ឋានខាង អក្ខរកម្ម និងលេខនព្វន្ឋ) និងគ្មានជំនាញវិជ្ជាជីវៈត្រឹមត្រូវ។ ជាការពិត ស្ថាប័នរដ្ឋ (ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ) និងអង្គការមួយចំនួនបានផ្តល់ វគ្គអប់រំ ឬបណ្តុះ បណ្តាលវិជ្ជាជីវៈផ្សេងៗ ប៉ុន្តែឱកាសដើម្បីអភិវឌ្ឍការអប់រំ និងធ្វើ សមាហរណកម្មចូលសង្គម សម្រាប់ទណ្ឌិតនៅមានកម្រិតនៅឡើយ។

កម្មវិធីបណ្ណាល័យក្នុងពន្ធនាគារបានចាប់ផ្តើមនៅឆ្នាំ២០១២ ដោយ មានការគាំទ្រពីសហភាពអឺរ៉ុប និងទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ និងដោយសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ និងដៃគូផ្សេងទៀតដែលមានគោលបំណង ផ្តល់ការអប់រំ និងវគ្គ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ទណ្ឌិត និងមន្ត្រីទាំងអស់នៅក្នុងពន្ធនាគារ ទាំង២៨ កន្លែងនៅទូទាំងប្រទេស។ កម្មវិធីបណ្ណាល័យក្នុងពន្ធនាគារ នេះស្ថិតនៅដំណាក់កាលទី៣ (ខែមីនា ២០១៩ ដល់ខែឧសភា ២០២២) ដែលមានគោលដៅធានានិរន្តរភាពនៃបណ្តាញបណ្ណាល័យ ពន្ធនាគារចំនួន២៨ ក៏ដូចជាពង្រឹងសមត្ថភាពនៃអគ្គនាយកដ្ឋាន ពន្ធនាគារ និងពន្ធនាគារក្នុងការអនុវត្ត កម្មវិធីអប់រំ និងកម្មវិធី សមាហរណកម្មសម្រាប់ពន្ធនាគារ។

នៅខែធ្នូ ឆ្នាំ២០២១ បណ្ណាល័យថ្មីរបស់ពន្ធនាគារត្បូងឃ្មុំត្រូវបាន ដាក់ឱ្យដំណើរការ រួមគ្នានឹងការបង្កើតកម្មវិធីគ្រប់គ្រងបណ្ណាល័យ ដោយប្រព័ន្ធកុំព្យូទ័រ។ សៀវភៅជាង ២ ៣០០ក្បាលត្រូវបានបញ្ចូល ក្នុងប្រព័ន្ធកុំព្យូទ័រ និងដាក់ឱ្យប្រើប្រាស់ដល់ទណ្ឌិត និងមន្ត្រីពន្ធនាគារ ដែលទទួលបានការបណ្តុះបណ្តាល។ អង្គការស៊ីប៉ានីងរៀបចំបណ្ណាល័យ ថ្មីនៅដើមឆ្នាំ២០២២នៅពន្ធនាគាររាជធានីភ្នំពេញ ដែលធ្វើឱ្យចំនួន បណ្ណាល័យក្នុងពន្ធនាគារសរុបកើនដល់២៨។

ការឆ្លងរាលដាលនៃជំងឺកូវីដ១៩បានប៉ះពាល់យ៉ាងខ្លាំងដល់ពន្ធនា គារ ហើយក៏មានការដាក់ចេញវិធានការតឹងតែងមួយចំនួនដើម្បីកាត់ បន្ថយការចម្លងពីអ្នកខាងក្រៅទៅកាន់ជនជាប់ឃុំ។

ក្នុងអំឡុងពេលដែលបណ្ណាល័យនៅតែបើកផ្តល់សេវាអប់រំ ក្នុង ពន្ធនាគារទាំងអស់ កម្មវិធីសមាហរណកម្ម និងបណ្តុះបណ្តាល វិជ្ជាជីវៈដែលរៀបចំដោយអង្គការមិត្តសំឡាញ់ និងអង្គការម្លប់តាប៉ាង ត្រូវផ្អាកជាច្រើនខែ។ ថ្នាក់អក្ខរកម្ម បើកដោយមានកិច្ចសហការជា មួយមន្ទីរអប់រំខេត្ត នៅពន្ធនាគារចំនួន៤ ដែលផ្តល់ការអប់រំដល់ ទណ្ឌិតសរុបចំនួន៩៤នាក់។ ពន្ធនាគារមួយចំនួនបានចាប់ផ្តើមវគ្គ បណ្តុះបណ្តាលឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២១។

នៅឆ្នាំ២០២២ យើងនឹងចាប់ផ្តើមដំណើរការគម្រោងអប់រំឌីជីថល ដោយមិនភ្ជាប់បណ្តាញអ៊ីនធឺណិតថ្មីមួយនៅក្នុងបណ្ណាល័យក្នុង ពន្ធនាគារ ដោយសហការជាមួយអង្គការដៃគូ Passerelles numé- riques។ កម្មវិធីនេះមានគោលបំណងពង្រឹងការរៀនសូត្ររបស់ ទណ្ឌិត និងជួយពួកគេក្នុងការរៀបចំធ្វើសមាហរណកម្មឡើងវិញ តាមរយៈឯកសារឌីជីថលនៅលើកុំព្យូទ័រចំនួន ១០គ្រឿងក្នុងពន្ធនាគារ នីមួយៗ។ នៅខែមីនា ឆ្នាំ២០២២ យើងនឹងសាកល្បងគម្រោងថ្មី នេះនៅក្នុងពន្ធនាគារចំនួន២។

“អំណានមានសារៈសំខាន់ណាស់ ជាពិសេសបន្ទាប់ពី ការធ្វើសមាហរណកម្មរបស់យើងទៅក្នុងសហគមន៍។ វានឹងជួយយើងឱ្យរកបានការងារល្អ។”

ទណ្ឌិត អាយុ២៤ឆ្នាំ នៅពន្ធនាគារខេត្តកណ្តាល

បណ្ណាល័យ
២៧
សម្រាប់ទណ្ឌិតចំនួន
៣៧ ៧៧២ នាក់

អ្នកអាន
៩ ២២៣
នាក់ក្នុងមួយខែ

អ្នករៀន
ថ្នាក់អក្ខរកម្ម
៩៤

វគ្គបណ្តុះបណ្តាល
វិជ្ជាជីវៈ **៦០**

គាំទ្រដល់សិស្សមធ្យមសិក្សានៃតំបន់ជនបទ និងសមាជិកនៃអង្គការ
សហគមន៍យុវជនមូលដ្ឋាន ដើម្បីចូលរួមចំណែកធ្វើឱ្យប្រសើរឡើង
នូវលទ្ធភាពទទួលបានការងារ និងក្លាយជាតួអង្គក្នុងការរួមសាមគ្គី
អភិវឌ្ឍការអប់រំ និងសង្គមក្នុងសហគមន៍។

កម្មវិធី អភិវឌ្ឍយុវជន



កម្មវិធីលើកស្ទួយលទ្ធភាពទទួលបានការងាររបស់យុវជនកម្ពុជា

បរិបទ ៖ នៅកម្ពុជា យុវជនអាយុពី ១៥ ទៅ ២៩ឆ្នាំ មានប្រមាណ ៤៣% នៃប្រជាជនសរុប។ លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពនៅមានកម្រិតនៅតំបន់ជាច្រើនស្រយាល ហើយអត្រាបោះបង់ការសិក្សាមានកម្រិតខ្ពស់ក្នុងចំណោមយុវជនដែលចូលក្នុងទីផ្សារការងារ ដោយភាគច្រើនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ការលើកកម្ពស់ការអាន ការអប់រំ ការតម្រង់ទិស និងការស្ម័គ្រចិត្តសម្រាប់យុវជនក្នុងសង្គមជនបទនៅតែជាអាទិភាពរបស់អង្គការស៊ីប៉ា។ សាលាមធ្យមសិក្សាតិចតួចណាស់នៅកម្ពុជា ដែលបានប្រើប្រាស់បណ្ណាល័យជាកន្លែងផ្តល់ចំណេះដឹង និងធនធានដើម្បីគាំទ្រដល់ការសិក្សា។ លើសពីនេះ យុវជនភាគច្រើនជាអ្នករស់នៅជនបទមានចំណេះដឹងតិចតួចអំពីទីផ្សារការងារ។ យើងបានស្ទង់មតិសិស្សចំនួន ៣០០នាក់ ហើយលទ្ធផលបានបង្ហាញយ៉ាងច្បាស់ពីគម្លាតនៃចំណេះដឹងអំពីទីផ្សារការងារ ដែលមានតែវិជ្ជាជីវៈមួយចំនួនតូចប៉ុណ្ណោះដែលគេលើកឡើង ដូចជាគ្រូបង្រៀន ពេទ្យ ប៉ូលីស និងអ្នកគ្រប់គ្រង។

នៅក្នុងបរិបទនេះ និងផ្អែកលើបទពិសោធន៍ដែលស៊ីប៉ាបានធ្វើឡើងអស់រយៈពេលជិត១០ឆ្នាំ នៅក្នុងវិស័យបណ្ណាល័យនៅអនុវិទ្យាល័យនិងការស្ម័គ្រចិត្តរបស់យុវជននៅតាមជនបទ យើងបានចាប់ផ្តើមអនុវត្តគម្រោងថ្មីមួយ ដែលមានរយៈពេល៣ឆ្នាំគឺគម្រោង «ចូលរួមចំណែកក្នុងការលើកស្ទួយលទ្ធភាពទទួលបានការងារ និងភាពជាពលរដ្ឋសកម្មរបស់យុវជនកម្ពុជាមូលដ្ឋាន» នៅក្នុងខែតុលា ឆ្នាំ២០២១ ដោយក្រោមការគាំទ្រពី ភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ដើម្បីបង្កើនទស្សនវិស័យការងារ និងពង្រឹងការចូលរួមសាមគ្គីអភិវឌ្ឍសង្គមនៃសិស្សអនុវិទ្យាល័យ និងវិទ្យាល័យ ដែល៥៥%ជាក្មេងស្រី នៅក្នុងឃុំចំនួន៣៦ ក្នុងខេត្តចំនួន១៤។

គម្រោងថ្មីនេះមានគោលបំណងធ្វើឱ្យបណ្ណាល័យមធ្យមសិក្សាចំនួន ១៦ក្លាយទៅជាបណ្ណាល័យ-មណ្ឌលតម្រង់ទិសសិក្សា និងវិជ្ជាជីវៈដែលបំពាក់ដោយឧបករណ៍ឌីជីថលសម្រាប់តម្រង់ទិសសិក្សា ដល់យុវជនជិត ២៧ ០០០នាក់ និងដើម្បីពង្រឹង និងពង្រីកបណ្តាញរបស់អង្គការសហគមន៍យុវជនមូលដ្ឋានចំនួន២៣ និងផលិតឧបករណ៍ថ្មីៗក្នុងទម្រង់ជាសៀវភៅ និងជាខ្លឹមសារឌីជីថល សម្រាប់ជាជំនួយដល់ការអភិវឌ្ឍខ្លួន និងតម្រង់ទិស ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់យុវជនកម្ពុជាក្នុងការចូលរួមអភិវឌ្ឍសង្គម។



“សកម្មភាពដែលខ្ញុំចូលចិត្តគឺបណ្ណាល័យសាក់កាដូ និងវគ្គបំប៉ន។ ខ្ញុំបានបង្កើនសមត្ថភាពរបស់ខ្ញុំក្នុងការធ្វើការងារជាក្រុម ភាពបត់បែន និងជំនាញស្រាវជ្រាវរបស់ខ្ញុំ ដោយសារការចូលរួមក្នុងសកម្មភាពទាំងនេះ។ វាក៏ធ្វើឱ្យការសិក្សារបស់ខ្ញុំប្រសើរឡើងដែរ។ ខ្ញុំពិតជាសង្ឃឹមថាក្រុមការងារអង្គការស៊ីប៉ានឹងបន្តជួយដល់សកម្មភាពរបស់យើងនៅតំបន់ជនបទ។”

ហេង សំអូន
អាយុ១៨ឆ្នាំ ប្រធានអង្គការសហគមន៍យុវជនមូលដ្ឋាន
ឃុំពាមមន្ទារ ខេត្តព្រៃវែង

បណ្ណាល័យ-មណ្ឌល
តម្រង់ទិសសិក្សា
និងវិជ្ជាជីវៈ **៣**
បំពាក់ដោយ
Nomad lab

អង្គការសហគមន៍
យុវជនមូលដ្ឋាន **១**
បំពាក់ដោយ
Nomad lab

ក្លឹបយុវជន
២៥
មាន
៥៦០
នាក់
៤១៨ ១៤២



កម្មវិធីលើកស្ទួយលទ្ធភាពទទួលបានការងាររបស់យុវជនកម្ពុជា

បណ្ណាល័យ-មណ្ឌលតម្រង់ទិសសិក្សា និងវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានមធ្យមសិក្សា

ចាប់តាំងពីឆ្នាំ២០១១មក ស៊ីប៉ាបានផ្តួចផ្តើមបង្កើតសាកល្បងបណ្ណាល័យ-មណ្ឌលតម្រង់ទិសសិក្សា និងវិជ្ជាជីវៈចំនួនបី នៅក្នុងវិទ្យាល័យនិងអនុវិទ្យាល័យ។ បណ្ណាល័យ-មណ្ឌលតម្រង់ទិសសិក្សា និងវិជ្ជាជីវៈទី១ បង្កើតនៅវិទ្យាល័យ ហ៊ុនសែន ក្រាំងស្រម៉ (ខេត្តកំពង់ឆ្នាំង) ដោយមានការគាំទ្រពីរោងចក្រ ខេនស្ទីត ស៊ូ (Can Sport Shoes)។ នៅឆ្នាំ២០២០ យើងបានបន្តគំនិតផ្តួចផ្តើមនេះជាមួយនឹងការដំឡើង បណ្ណាល័យ-មណ្ឌលតម្រង់ទិសសិក្សា និងវិជ្ជាជីវៈចំនួនពីរ នៅវិទ្យាល័យជីហៃ (ខេត្តកំពង់ចាម) ដោយមាន

ការគាំទ្រពីមូលនិធិគីណាល់ និងនៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន ព្រៃពោន (ខេត្តព្រៃវែង) ដោយមានការគាំទ្រពីក្រុមហ៊ុនស្មាត (Smart Axiata)។

តាមរយៈកិច្ចសហការជាមួយអង្គការ Passerelles numériques យើងបានបង្កើតកន្លែងតម្រង់ទិសបែបឌីជីថល ដោយផ្តល់ជូនសិស្សានុសិស្សនូវសម្ភារៈឌីជីថលសម្រាប់ជំនួយក្នុងការតម្រង់ទិស និងពង្រឹងជំនាញឌីជីថល។

ភាពជាពលរដ្ឋសកម្មរបស់យុវជនកម្ពុជានៅមូលដ្ឋាន

សមាជិកក្លឹបយុវជន ឬអង្គការសហគមន៍យុវជនមូលដ្ឋាន ផ្តល់ការខ្ចីសៀវភៅក្នុងសហគមន៍ (តាមរយៈបណ្ណាល័យសាក់កាដូ) ថ្នាក់បំប៉នជាដៀងរាល់សប្តាហ៍សម្រាប់សិស្សបឋមសិក្សាដែលរៀនយឺត និងរៀបចំយុទ្ធនាការអប់រំលើប្រធានបទផ្សេងៗជាដៀងរាល់ឆ្នាំជាមួយកុមារ និងអ្នកភូមិ។

ក្លឹបយុវជនជាមួយបណ្ណាល័យចល័តបានរៀបចំវគ្គបំប៉នភាសាខ្មែរ និងគណិតវិទ្យា ពី៤ ទៅ៥ដងក្នុងមួយសប្តាហ៍ ដោយគោរពតាមគោលការណ៍សុខភាពដល់កុមារដែលជាសិស្សសាលាចំនួន ៧៣៣ នាក់ ដើម្បីកាត់បន្ថយអត្រានៃការបោះបង់ការសិក្សាដោយសារតែការបិទសាលារៀន។ ទោះបីមានភាពអាក្រក់រអូលនិងឧបសគ្គក្នុងឆ្នាំនេះក៏ដោយ ក៏ក្រុមយុវជនស្ម័គ្រចិត្តខេត្តក្រចេះ និងខេត្តព្រៃវែង បានរៀបចំយុទ្ធនាការអប់រំចំនួន១១ ក្នុងឆ្នាំ ២០២១ យ៉ាងជោគជ័យ

ដោយមានអ្នកចូលរួមសរុបចំនួន ៥៧៤នាក់ ជុំវិញប្រធានបទដូចជា សុវត្ថិភាពចរាចរណ៍ និងយោគៈ និងសមាធិ។ សមាជិកក្លឹបយុវជនក៏បានបង្កើតស្តុកអំណានចំនួន៣៣ ដោយមានអ្នកចូលរួមប្រហែល ៣០០នាក់ជាដៀងរាល់ខែ។

ក្នុងក្របខ័ណ្ឌនៃគម្រោង បណ្តាញអង្គការសហគមន៍យុវជនមូលដ្ឋាននឹងពង្រីកទៅឃុំថ្មីចំនួន៨។ ក្នុងការសាកល្បង យើងបានដាក់ឱ្យប្រើប្រាស់កន្លែងតម្រង់ទិសបែបឌីជីថល (Nomad Lab) ទៅដល់សមាជិកនៃអង្គការសហគមន៍យុវជនមូលដ្ឋាននៃឃុំប្រធាតុ។ យើងនឹងដាក់ឱ្យប្រើប្រាស់កន្លែងតម្រង់ទិសបែបឌីជីថល នៅក្នុងអង្គការសហគមន៍យុវជនមូលដ្ឋានទាំងអស់ សម្រាប់ការអភិវឌ្ឍជំនាញឌីជីថល និងការគាំទ្រការរៀនបែបឌីជីថល។

បណ្ណាល័យសាក់កាដូ



អ្នកអានប្រចាំខែ
៣៨៥នាក់



«គ្រូចូច»
៥០នាក់

នាក់
ទទួលបាន
ការអប់រំ

ស្តុកអំណាន

៣៣

នៅតាមផ្ទះ
សមាជិកក្លឹបយុវជន



យុទ្ធនាការអប់រំ ១១

អ្នកចូលរួម

៥៧៤នាក់



គាំទ្រវិស័យបោះពុម្ពផ្សាយនៅកម្ពុជា តាមរយៈការ
បណ្តុះបណ្តាលធនធានមនុស្សក្នុងជំនាញផ្សេងៗនៃ
ការងារបោះពុម្ពផ្សាយ និងការផ្តល់សៀវភៅប្រកបដោយ
គុណភាពខ្ពស់ស្របតាមតម្រូវការ និងចំណង់ចំណូល
ចិត្តរបស់អ្នកអានដែលជាកុមារ គ្រូបង្រៀន អ្នកបណ្តុះ
បណ្តាល និងសាធារណជនទូទៅ។

កម្មវិធី

បោះពុម្ពផ្សាយ





កម្មវិធីបោះពុម្ពផ្សាយ

បរិបទ ៖ បច្ចុប្បន្ន ចំណាប់អារម្មណ៍លើការអានសៀវភៅនៅតាមសាលារៀន ផ្ទះ និងទីសារធារណ មានការកើនឡើងគួរឱ្យកត់សម្គាល់។ ការកើនឡើងនេះអាចសម្គាល់បានដោយមើលឃើញភាពជោគជ័យនៃពិព័រណ៍សៀវភៅកម្ពុជា ដែលបានរៀបចំធ្វើឡើងតាំងពីឆ្នាំ២០១០ ហើយនៅតែបន្តទាក់ទាញអ្នកចូលរួមដែលជាអ្នកអានជាប់រវាងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ វិស័យបោះពុម្ពនៅកម្ពុជា នៅតែមិនទាន់មានភាពរឹងមាំនៅឡើយទេ ចំណែកឯអាជីពដែលទាក់ទងទៅនឹងវិស័យបោះពុម្ពផ្សាយក៏មិនសូវទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់ក្នុងសង្គមកម្ពុជាដែរ។

តាំងពីឆ្នាំ២០០១មក អង្គការស៊ីប៉ាបានចាប់ផ្តើមកម្មវិធីបោះពុម្ពផ្សាយដើម្បីផលិតសៀវភៅអប់រំ និងសៀវភៅអក្សរសិល្ប៍ជាភាសាខ្មែរ។ សៀវភៅមួយចំនួនធំត្រូវបានចែកចាយដោយឥតគិតថ្លៃសម្រាប់កម្មវិធីបណ្តាលវិស័យ និងកម្មវិធីផ្សេងៗដែលគាំទ្រដោយអង្គការស៊ីប៉ា ចំណែកសៀវភៅមួយចំនួនទៀតត្រូវបានលក់ឱ្យអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ និងអាចរកបាននៅបណ្តាគារនានា។ ក្នុងឆ្នាំ២០២១ នេះ ក្រុមការងារបោះពុម្ពផ្សាយរបស់យើងបានបង្ហាញនូវភាពមោះមុតដ៏គួរឱ្យកត់សម្គាល់ ដោយរក្សាចង្វាក់ផលិតកម្ម និងភាពច្នៃប្រឌិតយ៉ាងសកម្ម ៖ អង្គការស៊ីប៉ាបានបោះពុម្ពសៀវភៅចំនួន ២៤ចំណងជើងថ្មី និងបោះពុម្ពឡើងវិញចំនួន១២ចំណងជើង ដែលសរុបទាំងអស់គឺបោះពុម្ពបាន៣,១លានក្បាល ចាប់តាំងពីឆ្នាំ២០០១មក។

ក្នុងគោលបំណងលើកកម្ពស់សៀវភៅរឿងបន្ថែមសម្រាប់កុមារក្នុងកម្រិតសិក្សាថ្នាក់ទី២ និងទី៣ និងបង្កើនការអានបន្ថែមរបស់កុមារនៅតាមផ្ទះ គម្រោងជំនួយត្រូវបង្កើតឡើង ក្រោមការគាំទ្រពីធនាគារពិភពលោក។ ក្រុមការងារបោះពុម្ពផ្សាយអង្គការស៊ីប៉ា បានទទួលការហ្វឹកហាត់បន្ថែមយ៉ាងពិសេសអំពីការផលិតសៀវភៅសម្រាប់កុមារក្នុងកម្រិតទាំងនោះ។ គម្រោងនេះធ្វើទៅបានតាមរយៈការប្រើប្រាស់សៀវភៅ៥ចំណងជើងដែលមានស្រាប់ និង

ការផលិតសៀវភៅថ្មីចំនួន៤ចំណងជើង ដែលស្ថិតក្នុងក្រុមសៀវភៅថ្មីឈ្មោះ «ខ្ញុំចេះអាន»។ សៀវភៅទាំង៥ចំណងជើងនេះបោះពុម្ពចំនួន៥ ០០០ក្បាលក្នុងមួយចំណងជើង និងផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ នៅក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះ យើងបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់អង្គការស៊ីប៉ា «Sipar Bookshop» ទៅដល់មនុស្សប្រមាណ ៩០០ ០០០នាក់ និងទទួលបានការចូលមើលជាង២,៥លានដង លើការផ្សាយពាណិជ្ជកម្មរបស់យើង។ ទោះបីជាមានផលប៉ះពាល់ពីជំងឺឆ្លងកូវីដ១៩ក៏ដោយ ក៏ក្រុមការងាររបស់យើងបានចុះតាមខេត្តកក់ន្លែងដើម្បីចែកចាយសៀវភៅបន្តដើម្បីផ្តល់ឱកាសដល់អ្នករស់នៅតាមខេត្តនានា។ គោលដៅរបស់យើងគឺដើម្បីជំរុញឱ្យឪពុកម្តាយវ័យក្មេងយល់ដឹងពីអំណានរបស់កូន និងជំរុញឱ្យកូនរបស់ពួកគាត់អានចាប់តាំងពីថ្នាក់ដំបូងនៃបឋមសិក្សា។



“ ទោះបីជាវាជាឆ្នាំដ៏លំបាកមួយសម្រាប់ការសាកល្បង និងបោះពុម្ពសៀវភៅក៏ដោយ ក៏ក្រុមរបស់យើងនៅតែរក្សាបាននូវភាពធន់ និងអាចបត់បែនបានដើម្បីរក្សាការផលិតសៀវភៅរបស់យើងពេញមួយឆ្នាំ។ គម្រោងរបស់យើងជាមួយធនាគារពិភពលោកបានអនុញ្ញាតឱ្យយើងអភិវឌ្ឍការលក់អនឡាញ និងលើកកម្ពស់ការអានរបស់កុមារដល់ឪពុកម្តាយតាមរយៈបណ្តាញលក់អនឡាញ។ ”

អ៊ូថ សូដានី
អ្នកសម្របសម្រួលបច្ចេកទេសផ្នែកបោះពុម្ពនៅស៊ីប៉ា

ចំណងជើងថ្មីបានបោះពុម្ព

សៀវភៅ២៤៤ចំណងជើង
និង២០ក្រុម
តាំងពីឆ្នាំ២០០១មក

សៀវភៅ៣,១លានក្បាល
ត្រូវបានបោះពុម្ព
ចាប់ពីឆ្នាំ ២០០១

គ្រួសារៈបណ្តាល
៨៣
ត្រូវបានរៀបចំឡើង
តាំងពីឆ្នាំ២០០៤



កម្មវិធីបោះពុម្ពផ្សាយ

ចំណងជើងសំខាន់ៗដែលបានបោះពុម្ពនៅឆ្នាំ២០២១




កម្រងសៀវភៅ «រ៉ាវ និង តី»

«រ៉ាវ» គឺជាក្រុមសៀវភៅសម្រាប់កុមារថ្នាក់ទី៣ ដែលនិយាយអំពីដំណើរផ្សេងៗរបស់នាគតូចមួយដែលរស់នៅលើកោះមួយជាមួយបងស្រី។ យើងក៏បានបោះពុម្ពរឿងពីរនៃដំណើរផ្សេងៗរបស់ក្មេងប្រុសតូចម្នាក់ឈ្មោះ «តីវី» និងមិត្តភក្តិរបស់គេដែរ។ ក្រុមបោះពុម្ពរបស់យើងនឹងបន្តផលិតក្រុមសៀវភៅទាំងពីរនេះទៀត។

កម្រងប្រវត្តិសាស្ត្រជនជាតិខ្មែរបកប្រែជាភាសាបារាំង

បន្ទាប់ពីបានចេញផ្សាយសៀវភៅអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា «ជនជាតិខ្មែរ» ជាភាសាខ្មែរចំនួន៣ភាគមក ក្រុមបោះពុម្ពរបស់យើងបានបញ្ចប់ការបកប្រែសៀវភៅពីភាគចុងក្រោយជាភាសាបារាំងនៅឆ្នាំនេះ។ កម្រងប្រវត្តិសាស្ត្រខ្មែរជាភាសាបារាំងទាំងបីភាគ សង្ខេបព្រឹត្តិការណ៍ចាប់ពីសម័យបុរេប្រវត្តិសាស្ត្រខ្មែរ រហូតដល់ក្រោយសង្គ្រាមស៊ីវិល និងរហូតដល់ការអភិវឌ្ឍនៃបច្ចុប្បន្នកាល។



ការបកប្រែ និងបោះពុម្ពផ្សាយសៀវភៅ «ទំនប់សមុទ្រ» និពន្ធដោយ លោកស្រី Marguerite Duras

ក្រុមបោះពុម្ពរបស់ស៊ីប៉ាមានសេចក្តីសោមនស្សក្នុងការគាត់កាយប្រលោមលោកដ៏ល្បីល្បាញរបស់លោកស្រី Marguerite Duras ដែលជាអ្នកនិពន្ធបារាំងដ៏ល្បីឈ្មោះ និងបានស្គាល់ប្រទេសកម្ពុជាយ៉ាងច្បាស់នាសម័យអាណានិគម។ ទីតាំងនៃប្រលោមលោកមួយនេះចាប់ផ្តើម និងបញ្ចប់ទៅវិញនៅភាគខាងត្បូងនៃប្រទេសកម្ពុជាដែលជាការរៀបរាប់ឆ្លុះបញ្ចាំងយ៉ាងរស់រវើក។ ក្រោយពីបង្ហាញវត្តមានក្នុងភាសាបារាំងជាងប្រាំពីរទសវត្សរ៍មក និងមានការបកប្រែទៅភាសាបរទេសជាច្រើនទៀត ប្រលោមលោកនេះមានជាភាសាខ្មែរជាលើកដំបូងហើយ។

ការបកប្រែ និងបោះពុម្ពសៀវភៅ «ជីវិតអវកាសយានិក តូម៉ា ប៉េស្កេ» និពន្ធដោយ លោកស្រី Marion Montaigne

មិត្តអ្នកអានសៀវភៅស៊ីប៉ា ជាពិសេសអ្នកគាំទ្រសៀវភៅឆាករូបភាពនឹងបានស្គាល់ជីវភាពនិងការងាររបស់អវកាសយានិក និងភាពលំបាកក្នុងការក្លាយជាអវកាសយានិក តាមរយៈជីវិតពិតរបស់វីរុសបារាំង Thomas Pesquet ដែលរំលេចជាឿងឆាករូបភាព អមដោយគំនូរចម្រុះពណ៌របស់លោកស្រី Marion Montaigne ។



ព្រឹត្តិការណ៍សំខាន់ៗ



មករា

កម្មវិធីទូរស័ព្ទថ្មីត្រូវបានបញ្ចូលនៅលើ GOOGLE PLAYSTORE

អង្គការស៊ីប៉ា បានបញ្ចូលកម្មវិធីទូរស័ព្ទថ្មីចំនួនពីរ អំពីការរៀនលេខជាលេខមូលដ្ឋាន និងកម្រងសំណួរអំពីបំណិនជីវិតនៅលើ Google Playstore។ គេអាចស្វែងរកកម្មវិធីនេះ ដោយប្រើពាក្យគន្លឹះ “SiparCambodia”។



កុម្មុះ

យុទ្ធនាការទិវាជាតិអំណាន

ដើម្បីអបអរសាទរទិវាជាតិអំណាន ដែលប្រារព្ធជាម្យ៉ាងរាល់ឆ្នាំនៅថ្ងៃទី១១ ខែមីនា ក្រុមបណ្តុះបណ្តាលក្សចល័តរបស់ស៊ីប៉ាបានរៀបចំយុទ្ធនាការចាប់ពីថ្ងៃទី២០ ខែកុម្ភៈដល់ថ្ងៃទី១១ ខែមីនា តាមរយៈការប្រលងអាននៅតាមសាលារៀននិងសហគមន៍។



មិនា

បណ្តាលវិសាលភាព: ដំបូងគេក្នុងខេត្តមណ្ឌលគីរី

ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគីរី អង្គការស៊ីប៉ាបានបង្កើតបណ្តាលវិសាលភាព: ដំបូងគេក្នុងខេត្តមណ្ឌលគីរី ដែលបើកសម្ពោធនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ លើសពីនេះ ស៊ីប៉ាបានប្រគល់សៀវភៅចំនួន ៥០០ក្បាល បណ្តុះបណ្តាលក្រុមបណ្តុះបណ្តាល និងផ្តល់កុំព្យូទ័រជាមួយកម្មវិធីគ្រប់គ្រងបណ្តាលវិសាលភាពផងដែរ។



មីនា

សមាជិកក្តីបយុវជនបន្តសកម្មភាព

ខណៈដែលរាជធានីភ្នំពេញកំពុងប្រឈមមុខនឹងវិធានការបិទខ្ទប់ សមាជិកក្តីបយុវជនសហគមន៍ជនបទបានខិតខំបន្តជួយដល់កុមារនៅតំបន់នោះ តាមរយៈសកម្មភាពតូចៗ និងបង្កើតស្តុកអំណាននៅតាមផ្ទះសមាជិកដើម្បីឱ្យកុមារខ្ចីសៀវភៅទៅអាននៅតាមផ្ទះ។



មិថុនា

គម្រោងបោះពុម្ពសៀវភៅជាមួយធនាគារពិភពលោក

«ធនាគារពិភពលោក» បានគាំទ្រគម្រោងមួយក្នុងគោលបំណងលើកកម្ពស់សៀវភៅអំណានបំពេញបន្ថែមសម្រាប់កុមារក្នុងកម្រិតសិក្សាថ្នាក់ទី២ និងទី៣ បង្កើនការអានបន្ថែមរបស់កុមារនៅតាមផ្ទះ និងជំរុញការលក់សៀវភៅជាមួយឪពុកម្តាយ។



កញ្ញា

បណ្តាលវិសាលភាពស៊ីប៉ាទីមួយនៅតនគីរី

ដោយសហការជាមួយមន្ទីរអប់រំខេត្ត បណ្តាលវិសាលភាពស៊ីប៉ាដំបូងគេក្នុងខេត្តតនគីរីត្រូវបានបង្កើតឡើង និងផ្តល់សេវាអំណាន និងកម្មវិធីសៀវភៅដល់កុមារក្នុងតំបន់។



ប្រើប្រាស់

បណ្ណាល័យរ៉ឺម៉កថ្មីនៅតនគីរី

ដើម្បីឈានទៅដល់កុមារជនជាតិភាគតិចដែលមានលទ្ធភាពតិចតួចក្នុងការទទួលបានការអប់រំ និងការសិក្សាប្រកបដោយគុណភាព បណ្ណាល័យរ៉ឺម៉ករបស់ស៊ីប៉ានៅតនគីរីត្រូវបានជំនួសដោយបណ្ណាល័យរ៉ឺម៉ក ដែលអាចដឹកជញ្ជូនសម្ភារៈអប់រំបន្ថែម។



ប្រើប្រាស់

យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៥ ជាមួយក្រុមហ៊ុនតូតាល់អេនធី

ដើម្បីលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ ស៊ីប៉ាបានចូលរួមជាមួយក្រុមហ៊ុនតូតាល់អេនធី ក្នុងព្រឹត្តិការណ៍នៃយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៥ នៅរាជធានីភ្នំពេញ ជាមួយដៃគូផ្សេងទៀត ហើយក៏បានរៀបចំយុទ្ធនាការនេះនៅក្នុងភូមិបុរេជនចាប់ពីថ្ងៃទី ១០ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ដែរ។



ប្រើប្រាស់

កម្មវិធីជំរឿនជីវិត នៅវិទ្យាល័យប៊ុនរានី ហ៊ុនសែនព្រៃពោធិ៍

ជាផ្នែកមួយនៃភាពជាដៃគូជាមួយក្រុមហ៊ុនស្អាត អង្គការស៊ីប៉ាបានរៀបចំ «ជំរឿនជីវិត» នៅវិទ្យាល័យប៊ុនរានី ហ៊ុនសែនព្រៃពោធិ៍ ក្នុងខេត្តព្រៃវែង ដែលអនុញ្ញាតឱ្យសិស្សានុសិស្សចំនួន២៤០នាក់ស្គាល់ការប្រើប្រាស់កុំព្យូទ័រ ថេប្លេត និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗទៀត។



ប្រើប្រាស់

បណ្ណាល័យថ្មីនៅក្នុងពន្ធនាគារត្បូងឃ្មុំ

តាមរយៈភាពជាដៃគូជាមួយអគ្គនាយកដ្ឋានពន្ធនាគារ អង្គការស៊ីប៉ាបានបង្កើតបណ្ណាល័យថ្មី និងផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីពន្ធនាគារ និងគាំទ្រការចាត់ចែងសៀវភៅនៅពន្ធនាគារខេត្តត្បូងឃ្មុំ ដែលបានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១។



ប្រើប្រាស់

សិក្ខាសាលាស្តីពីការបញ្ចប់គម្រោងក្នុងរោងចក្រកាត់ដេរ

សិក្ខាសាលាស្តីពីការបញ្ចប់គម្រោង «អាន និងរៀននៅកន្លែងធ្វើការ តាមរយៈបណ្ណាល័យមណ្ឌលសិក្សានៅក្នុងរោងចក្រកាត់ដេរ» ត្រូវបានរៀបចំឡើងនៅថ្ងៃទី ២០ ខែធ្នូ ក្រោមអធិបតីភាព ឯកឧត្តមហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី មាច សុធារី អគ្គលេខាធិការនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (CWPD) លោក កាំង ម៉ូនីកា អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងលោកស្រី Ophelie Bourhis នាយិកានៃទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD)។

សកម្មភាពអប់រំផ្សេងៗ ក្រៅពីសៀវភៅ

ក្នុងនាមជាអ្នកជំនាញគរុកោសល្យ ដែលធ្វើការជាមួយជនងាយរងគ្រោះ អង្គការស៊ីប៉ាបានបង្កើតប្រធានបទអប់រំជាច្រើន ដោយសហការជាមួយក្រុមហ៊ុន និងស្ថាប័នសំខាន់ៗមួយចំនួន។ អង្គការស៊ីប៉ាធ្វើសកម្មភាពអប់រំទាំងនេះនៅតាមសហគមន៍ដាច់ស្រយាល តាមរយៈបណ្ណាល័យចល័ត អង្គការសហគមន៍មូលដ្ឋានយុវជនឬក្លឹបយុវជន ឬតាមរយៈអង្គការដៃគូ។ ក្នុងប្រធានបទនីមួយៗ អង្គការ

ស៊ីប៉ា បង្កើតល្បែងអប់រំ និងសម្ភារៈបោះពុម្ព ព្រមទាំងសម្រួលសារទៅតាមវិធានរបស់កុមារ និងមនុស្សពេញវ័យ។

គោលបំណងរបស់សកម្មភាពទាំងនេះ គឺដើម្បីផ្លាស់ប្តូរទម្លាប់ និងលើកទឹកចិត្តអ្នកចូលរួមឱ្យផ្សព្វផ្សាយបន្តក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។

ប្រធានបទអប់រំមួយចំនួនរបស់យើង ៖

សុខភាព និងអនាម័យ

ដើម្បីអភិវឌ្ឍ និងអនុវត្តគំនិតផ្តួចផ្តើមថ្មីដែលផ្សព្វផ្សាយសារសំខាន់ៗស្តីពីសុខភាព អនាម័យ និង អាហារូបត្ថម្ភទៅដល់ប្រជាជន។

ប្រធានបទ ៖

- ការសម្អាតដៃ
- ការដុសធ្មេញ
- អនាម័យក្នុងការបរិភោគ
- ការបរិភោគទឹកស្អាត
- ការប្រើប្រាស់បង្គន់ត្រឹមត្រូវ
- សារៈសំខាន់នៃការបរិភោគក្រុមអាហារ៣ប្រភេទ វិធានផ្សេងៗ និងពីរ
- ការបំបៅដោះម្តាយ
- ទម្លាប់អនាម័យទប់ស្កាត់ជំងឺឆ្លងកូវីដ១៩



សុវត្ថិភាពចរាចរណ៍

ដើម្បីចូលរួមចំណែកសកម្មភាពអប់រំស្តីពីច្បាប់ចរាចរណ៍តាមរយៈវីដេអូ ខិត្តប័ណ្ណ សំណួរចម្លើយ និងល្បែងអប់រំផ្សេងៗ។

ប្រធានបទ ៖

- ច្បាប់ចរាចរណ៍
- សីលធម៌ក្នុងការបើកបរ
- ការពាក់មួកសុវត្ថិភាព
- ការបើកបរលើសល្បឿនកំណត់
- ការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ
- ការបើកបរក្នុងពេលស្រវឹង
- ការពិនិត្យភ្នែកសម្រាប់សុវត្ថិភាពបើកបរ



បរិស្ថាន

ដើម្បីអប់រំកុមារ និងយុវវ័យក្នុងការអភិវឌ្ឍទម្លាប់ល្អសម្រាប់ថែរក្សាបរិស្ថាន នៅតាមភូមិស្រុក តាមរយៈសកម្មភាពអប់រំផ្សេងៗ។

សកម្មភាព ៖

- វីដេអូអប់រំ និងសំណួរចម្លើយអំពីការប្រើប្រាស់ផ្លាស្ទិក
- សិក្ខាសាលាអំពីស្លាកសញ្ញាហាមឃាត់
- ការអានសៀវភៅទាក់ទងនឹងបរិស្ថាន
- ការកែច្នៃសំរាមឡើងវិញ និងការណែនាំលើរបៀបប្រើប្រាស់ឡើងវិញ
- ការប្រមូលសំរាមតាមប្រភេទ
- ការប្រលងប្រណាំង «ភូមិស្អាតជាងគេ»



“ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញការផ្លាស់ប្តូរចល័តរបស់ស៊ីប៉ាមកដល់ខ្ញុំឆ្នាំ១២ ខ្ញុំចូលចិត្តវគ្គបណ្តុះបណ្តាលផ្នែកអនាម័យជាងគេ ព្រោះវាបង្រៀនខ្ញុំពីរបៀបរស់នៅឱ្យមានសុខភាពល្អ ហើយខ្ញុំអាចចែករំលែកអ្វីដែលខ្ញុំបានរៀនជាមួយឪពុកម្តាយរបស់ខ្ញុំ”

តឹមហួយ

អាយុ១២ឆ្នាំ សិស្សថ្នាក់៤ ស្នាក់នៅឡូតឌី

“ខ្ញុំបានរៀនអំពីច្បាប់ចរាចរណ៍ និងរបៀបអានស្លាកសញ្ញាចរាចរណ៍។ សំខាន់ត្រូវឈប់មើលផ្លូវទាំងសងខាងមុននឹងឆ្លងផ្លូវ។ គ្រួសារខ្ញុំធ្វើដំណើរច្រើន ដូច្នេះខ្ញុំអាចប្រើអ្វីដែលខ្ញុំបានរៀនជាមួយអង្គការស៊ីប៉ា ដើម្បីចែករំលែកជាមួយពួកគាត់។”

ចិត្រា

អាយុ ១២ឆ្នាំ
សិស្សសាលាបឋមសិក្សាគោកមៀត
ខេត្តកណ្តាល

“ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញការផ្លាស់ប្តូរអាកប្បកិរិយារបស់កុមារក្នុងភូមិ។ ពីវគ្គ «បរិស្ថាន» មួយទៅវគ្គបន្ទាប់យើងឃើញថា ពួកគេចាប់ផ្តើមចាប់អារម្មណ៍និងយល់ពីសារៈសំខាន់នៃការថែរក្សាបរិស្ថានរបស់គ្រួសារ។ ពួកគេចែមទាំងនាំសមាជិកគ្រួសាររបស់ខ្លួនមកទៀតផងនៅពេលយើងធ្វើសកម្មភាព!”

ហ៊ុម ច័ន្ទនី

បណ្ណាករក្សាចល័តនៅអង្គការស៊ីប៉ា

ការអប់រំកម្មវិធីបរិយាបន្នសម្រាប់អ្នករស់នៅជាមួយពិការភាព

ដើម្បីឱ្យអ្នកចូលរួមយល់ដឹងអំពីផលលំបាកដែលជនពិការកំពុងជួបប្រទះ និងមានឥរិយាបថថ្មីតាមរយៈការបញ្ចូលជនពិការក្នុងសកម្មភាពអប់រំ និងសកម្មភាពច្នៃប្រឌិតផ្សេងៗ។

សកម្មភាព ៖

- ល្បែងសង្គមដើម្បីកំណត់ផលលំបាកចំពោះការស្តាប់ ការមើល និងការគិត
- បំផុសគំនិតដើម្បីស្វែងរកដំណោះស្រាយ
- អានសៀវភៅរឿងកុមារ៤នាក់ដែលរស់នៅជាមួយពិការភាព



“ការអប់រំបរិយាបន្នគឺជាតម្រូវការដ៏ធំមួយសម្រាប់ខ្ញុំក្នុងនាមជាអ្នកអប់រំ និងសម្រាប់សិស្សរបស់ខ្ញុំ។ ចំពោះអ្នកអប់រំ វាជួយយើងក្នុងការសង្កេត និងយល់ពីតម្រូវការរបស់សិស្ស និងដឹងពីរបៀបកែលម្អថ្នាក់រៀន ដើម្បីបំពេញតម្រូវការទាំងនោះ។ ចំពោះសិស្សានុសិស្ស គម្រោងនេះជួយឱ្យពួកគេពង្រឹងសាមគ្គីភាព ផ្តល់កម្លាំងចិត្តក្នុងការចូលរួមក្នុងថ្នាក់ ក៏ដូចជាបង្កើនទំនុកចិត្តលើខ្លួនឯង។”

ឆេង សៅរី

គ្រូបង្រៀននៅសាលាបឋមសិក្សាអូប្រាប

កម្មវិធីស្ទីម (STEAM) (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា)

ដើម្បីជួយឱ្យកុមារស្វែងយល់ពីកម្មវិធីស្ទីម តាមរយៈសកម្មភាពអប់រំផ្សេងៗ ក្នុងគោលបំណងបំផុសការស្រឡាញ់ និងកំណត់អាជីពក្នុងវិស័យនេះ ដែលជាវិស័យមួយកំពុងតែមានតម្រូវការនៅកម្ពុជា។

ប្រធានបទ ៖

- ជីវវិទ្យា (សារពាង្គកាយមនុស្ស សត្វ និងរុក្ខជាតិ)
- ធាតុ (ទឹក ខ្យល់ និងកម្ដៅ)
- គណិតវិទ្យា (ការគណនា រង្វាស់...)
- រូបវិទ្យា (ទម្ងន់ កម្លាំង ដែកឆក់)
- គីមីវិទ្យា (សមាសភាព ប្រតិកម្ម)
- អគ្គិសនី (ពិសោធន៍ អគ្គិសនី)
- វិស្វកម្ម និងមេកានិក (កង់ / ការសាងសង់ ស្ពាន អគារ យន្តហោះ)
- វិទ្យាសាស្ត្រកុំព្យូទ័រ (ការចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធគណិតវិទ្យា និងការអាន)
- សិល្បៈ (គំនូរ រៀនអំពីពណ៌ចម្បង និងពណ៌បន្ទាប់បន្សំ។ល។)



“តាមរយៈកម្មវិធីស្ទីម ខ្ញុំអាចអាន សរសេរ គូររូប និងរៀនពីពិសោធន៍វិទ្យាសាស្ត្រគួរឱ្យចាប់អារម្មណ៍។ ខ្ញុំចូលចិត្តការពិសោធន៍ដោយបំផុត ហើយខ្ញុំអាចប្រើអ្វីដែលខ្ញុំរៀនពីទីនេះនៅសាលាបាន។”

វឌ្ឍនៈ

អាយុ ១១ឆ្នាំ សិស្សថ្នាក់ទី៥
ស្នាក់នៅឡឥដ្ឋ

យោគៈ និងសមាធិ

ដើម្បីជាជំនួយដល់សុខភាពផ្លូវចិត្ត និងសុខភាពទូទៅរបស់កុមារ និងយុវជនតាមរយៈការអនុវត្តសកម្មភាពយោគៈ និងសមាធិ ៖

អត្ថប្រយោជន៍ ៖

- ជំនួយដល់ការផ្ដោតអារម្មណ៍លើការសិក្សា
- កាត់បន្ថយភាពតានតឹង និងការចប់អារម្មណ៍
- ជំនួយដើម្បីបង្កើនថាមពល និងភាពរឹងមាំ
- ជួយឱ្យមានអាកប្បកិរិយាវិជ្ជមាន
- ជួយឱ្យមានការពារហ៊ុនហ្មួន និងកម្លាំងសាច់ដុំ



“យោគៈពិតជាសប្បាយ។ វាពិតជាអស្ចារ្យនៅពេលដែលបណ្តាក្សត្រអង្គការស៊ីប៉ាមកជួយយើងអនុវត្ត។”

ស៊ី អ៊ុន

អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី៩ វិទ្យាល័យបឹងព្រៃ
រាជធានីភ្នំពេញ

ដៃគូរបស់អង្គការស៊ីប៉ា

ស្ថាប័នដៃគូ



ស្ថាប័នផ្តល់មូលនិធិ



អ្នកឧបត្ថម្ភឯកជន និងដៃគូ





អង្គការដៃគូ សហការ

Action Cambodge Handicap, Asia Foundation, Cambodian Library Association, Cambodia Book Publishers Association, Cambodian Women for Peace and Development, Caritas Cambodia, Friends International, GMAC, IBBY, International Committee of The Red Cross, Krousar Thmey, La Voix de l'Enfant, Lycée Français René Descartes, Mith Samlanh, Mlop Tapang, NGO in Education Partnership, Passerelles numériques, Planète Enfants et Développement, Rabbit School, Room to Read, RTI, Save the Children, SVA, This Life Cambodia, Youth Star

សង្ខេបចំណាយប្រចាំឆ្នាំ២០២១

ចំណាយតាមកម្មវិធី (គិតជាដុល្លារ)



					
៥១៣ ៣០០ \$	១៤៥ ៦០០ \$	២៦៥ ៣០០ \$	៦១ ៤០០ \$	១១៧ ៤០០ \$	១២៨ ១០០ \$
សរុប ៖ ១ ៤៦១ ១០០ \$					

ផែនការសម្រាប់ឆ្នាំ២០២២



កម្មវិធីបណ្តាលយសាលារៀន

បន្តការសហការជាមួយនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡាតាមរយៈវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយការអាន

ថ្នាក់មត្តេយ្យ

- បន្តការគាំទ្រលើជ្រុងអំណានក្នុងសាលាមត្តេយ្យសហគមន៍
- បន្តរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូមត្តេយ្យ

បណ្តាលយបឋមសិក្សា

- ប្រគល់សៀវភៅទៅបណ្តាលយចំនួន ១១០កន្លែង ព្រមទាំងផ្សព្វផ្សាយអំពីសុខភាព អនាម័យ និងបរិស្ថាន
- ពិនិត្យឡើងវិញនូវបណ្តាលយស្តង់ដារជាមួយក្រសួងអប់រំ យុវជន និងកីឡា
- រៀបចំបណ្តាលយចំនួន៤ក្នុងសាលាបឋមសិក្សានៅតំបន់ឡឥដ្ឋ



កម្មវិធីអំណានសម្រាប់ទាំងអស់គ្នា

ការអប់រំពហុភាសា

ការអប់រំពហុភាសា សម្រាប់ជនជាតិភាគតិច

- បោះពុម្ពផ្សាយសៀវភៅពិភាសា (ខ្មែរ និងចារ៉ាយ) ដើម្បីគាំទ្រកម្មវិធីអប់រំពហុភាសា
- ចែកចាយល្បែងអប់រំពហុភាសា

បណ្តាលយចល័ត

- បន្តអភិវឌ្ឍជំនាញរបស់បណ្តាញកូចល័ត
- កែលម្អសេវាអប់រំរបស់បណ្តាលយចល័តលើអំណាន និងប្រធានបទផ្សេងៗដូចជា បរិស្ថាន ស្ទើរ សុវត្ថិភាពចរាចរណ៍ ។ល។
- ពង្រឹងស្តុកអំណាននៅតាមភូមិ និងសាលាមត្តេយ្យសហគមន៍
- បន្តពង្រឹងសមត្ថភាពរបស់អ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ក្នុងការគ្រប់គ្រងស្តុកអំណាន
- ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាលយចល័ត និងសាលាមត្តេយ្យ និងសាលាបឋមសិក្សា
- រៀបចំផែនការកសាងសមត្ថភាពបុគ្គលិក ដើម្បីឆ្លើយតបនឹងគម្រោងថ្មី និងកសាងសមត្ថភាពរបស់បណ្តាញកូចល័ត និងជំនួយការបណ្តាលយ
- បង្កើតឧបករណ៍ថ្មីសម្រាប់ការតាមដានសកម្មភាពបណ្តាលយចល័តឱ្យកាន់តែមានប្រសិទ្ធភាព
- សហការជាមួយមន្ទីរអប់រំខេត្ត និងដៃគូអង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្កើតប្រសិទ្ធភាពរួមនៃគម្រោងនៅតាមខេត្ត

បណ្តាលយមណ្ឌលសិក្សា ក្នុងរោងចក្រកាត់ដេរ

- ផ្តល់ការគាំទ្រដល់បណ្តាលយមណ្ឌលសិក្សាថ្មីៗបំផុត ដូចជាបណ្តាលយមណ្ឌលសិក្សាដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០
- ផ្តល់ជំនួយបច្ចេកទេសដល់បណ្តាលយមណ្ឌលសិក្សាដែលកំពុងជួបការលំបាក ទាំងបណ្តាលយមណ្ឌលសិក្សាចាស់ និងថ្មីៗ
- អន្តរាគមន៍របស់បណ្តាញកូចល័តរបស់ស៊ីប៉ាដើម្បីសហការរៀបចំការផ្សព្វផ្សាយសៀវភៅជាមួយក្រុមការងារបណ្តាលយមណ្ឌលសិក្សានៅតាមរោងចក្រកាត់ដេរ
- បណ្តាញកូចល័តនឹងធ្វើការជាមួយបណ្តាញកូចល័តនៃរោងចក្រដែលកំពុងជួបការលំបាក ដើម្បីធ្វើឱ្យកាន់តែប្រសើរលើការគ្រប់គ្រងបណ្តាលយ ការជ្រើសរើសសៀវភៅ ការផ្សព្វផ្សាយជ្រុងសៀវភៅសម្រាប់កុមារជាមួយកម្មករ។ល។

បណ្ណាល័យក្នុងពន្ធនាគារ និងកម្មវិធីសមាហរណកម្មជនជាប់ឃុំ

- បង្កើតបណ្ណាល័យថ្មីក្នុងពន្ធនាគារខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់
- បង្កើតបណ្ណាល័យថ្មីក្នុងពន្ធនាគាររាជធានីភ្នំពេញ
- បណ្តុះបណ្តាលមន្ត្រីពន្ធនាគារថ្មីដែលជាបណ្ណារក្ស លើការគ្រប់គ្រងបណ្ណាល័យ វាយតម្លៃ និងផ្តល់វិញ្ញាបនបត្រដល់មន្ត្រីពន្ធនាគារ និងទណ្ឌិតដែលជាបណ្ណារក្សក្នុង២៨ពន្ធនាគារ
- បន្តតាមដាន និងផ្តល់ការគាំទ្របច្ចេកទេសថ្នាក់អក្ខរកម្ម ក្នុង១០ពន្ធនាគារ
- ពង្រឹងវគ្គសហការរវាងមន្ត្រីអគ្គនុរក្ស ដែលជាបណ្ណារក្ស និងត្រូវអក្ខរកម្មដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាអប់រំផ្តល់ឱ្យទណ្ឌិត
- បណ្តុះបណ្តាលមន្ត្រីអគ្គនុរក្ស និងមន្ត្រីពន្ធនាគារចំនួន១០នាក់មកពីអគ្គនាយកដ្ឋានពន្ធនាគារអំពីវគ្គសាងអនាគត និងការត្រៀមខ្លួនសម្រាប់ធ្វើសមាហរណកម្មចូលសង្គមវិញ
- រៀបចំវគ្គអប់រំជាមួយសិក្ខាកាមនៅបណ្ឌិត្យសភាគណបក្សជាតិសាវៈសំខាន់នៃបណ្ណាល័យក្នុងពន្ធនាគារ
- ពង្រឹងសមត្ថភាពអគ្គនាយកដ្ឋានពន្ធនាគារ និងពន្ធនាគារផ្ទាល់អំពីការអនុវត្តគោលនយោបាយជាតិលើការអប់រំ និងសមាហរណកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព
- ចាប់ផ្តើមគម្រោងសាកល្បងការអប់រំឌីជីថលក្រៅបណ្ណាញនៅក្នុងពន្ធនាគារ ម២ និង ម១ ហើយរៀបចំគម្រោងថ្មីរយៈពេល៣ឆ្នាំ
- រៀបចំសិក្ខាសាលាបូកសរុបថ្នាក់ជាតិ ដើម្បីបិទគម្រោងដំណាក់កាលទី៣



កម្មវិធីអភិវឌ្ឍន៍យុវជន

- **បណ្ណាល័យ-មណ្ឌលតម្រង់ទិសសិក្សា និងវិជ្ជាជីវៈ សាលាមធ្យមសិក្សា**
 - បង្កើតបណ្ណាល័យ-មណ្ឌលតម្រង់ទិសសិក្សា និងវិជ្ជាជីវៈថ្មីចំនួន៦ ដែលបំពាក់ដោយ Nomad lab និងពង្រឹងអង្គការសហគមន៍យុវជនមូលដ្ឋានសាកល្បងចំនួន៣
 - រៀបចំការបណ្តុះបណ្តាលសម្រាប់បណ្ណារក្សថ្មី និងអ្នកគ្រប់គ្រងផ្នែកអប់រំយ៉ាងហោចណាស់៧០នាក់
 - រៀបចំសិក្ខាសាលាចំនួន៩ស្តីពីការលើកកម្ពស់ការប្រើប្រាស់បណ្ណាល័យ-មណ្ឌលតម្រង់ទិសសិក្សា និងវិជ្ជាជីវៈ ជាមួយក្រុមប្រឹក្សាសិស្សនៅក្នុងវិទ្យាល័យចំនួន៩
 - រៀបចំវេទិកាការងារនៅសាលាអនុវិទ្យាល័យ និងវិទ្យាល័យចំនួន៩
- **ភាពជាពលរដ្ឋសកម្មនៅរបស់យុវជនកម្ពុជានៅមូលដ្ឋាន**
 - បំពាក់ Nomad lab នៅតាមអង្គការសហគមន៍មូលដ្ឋានយុវជនសាកល្បងចំនួន៨
 - គាំទ្រអង្គការសហគមន៍មូលដ្ឋានយុវជនឯករាជ្យចំនួន១៤ និងចុះឈ្មោះអង្គការសហគមន៍យុវជនមូលដ្ឋានថ្មីចំនួន៤
 - រៀបចំវគ្គបណ្តុះបណ្តាលចំនួន៣សម្រាប់ថ្នាក់ដឹកនាំ និងសមាជិកអង្គការសហគមន៍មូលដ្ឋានយុវជន ៖ ភាពជាអ្នកដឹកនាំការបង្រៀន និងការអាន ការកៀងគរចរិកា។
 - បន្តភាពជាដៃគូជាមួយក្រុមប្រឹក្សាជាតិដើម្បីអភិវឌ្ឍន៍យុវជន
- **ផលិតឧបករណ៍ថ្មីៗ ជាទម្រង់សៀវភៅ និងជាទម្រង់ឌីជីថល**
 - វិភាគតម្រូវការរបស់យុវជនក្នុងការតម្រង់ទិស និងអភិវឌ្ឍន៍ខ្លួន
 - បង្កើតសៀវភៅចំនួន២ចំណងជើងអំពីការតម្រង់ទិស និងការណែនាំអំពីការអភិវឌ្ឍខ្លួន



កម្មវិធីបោះពុម្ពផ្សាយ

- បង្កើតសៀវភៅថ្មីចំនួន២៣ចំណងជើង និងបោះពុម្ពឡើងវិញសៀវភៅចំនួន៨០ចំណងជើង។
- បកប្រែ និងចេញផ្សាយសៀវភៅ «នារីក្លាហាន» ស្នាដៃរបស់លោកស្រី Pénélope Bagieu ។
- បន្តបង្កើតក្រុមសៀវភៅសម្រាប់កុមារថ្នាក់ដំបូង។
- បង្កើតសៀវភៅស្តីពីការប្រើប្រាស់ទឹកនៅលើពិភពលោក។
- គាំទ្រសមាជិកនៃក្រុមបណ្ណាល័យចល័តដែលមានបំណងចង់សរសេរបន្តសម្រាប់កម្រងសៀវភៅ វារី និងគិរី។

FRANCE

16 rue Champ Lagarde
78000 Versailles

+33 (0)1 39 02 32 52

កម្ពុជា

#១៤៨ មហាវិថីព្រះនរោត្តម
ប្រអប់សំបុត្រ ៣១ ភ្នំពេញ

+៨៥៥ (០)១០ ២០០ ៧៤០



សិទ្ធិបច្ចេក: Florent de Warren / Laurent Jannic / Sipar

អ្នករចនាទំព័រ: Mathieu Mazin

www.sipar.org

www.sipar-books.com

